

ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត

របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
និង
របាយការណ៍របស់សវនករឯករាជ្យ

ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត

មាតិកា

	ទំព័រ
1. របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	1 – 5
2. របាយការណ៍របស់សវនករឯករាជ្យ	6 – 9
3. របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	10
4. របាយការណ៍លទ្ធផលលម្អិត	11
5. របាយការណ៍ស្តីពីបម្រែបម្រួលមូលធន	12 – 13
6. របាយការណ៍លំហូរទឹកប្រាក់	14 – 15
7. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ	16 – 61



របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល មានសេចក្តីសោមនស្សរីករាយ សូមធ្វើការបង្ហាញជូននូវរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល និងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មច្បាប់ ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ហៅកាត់ថា (ក្រុមហ៊ុន) សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ក្រុមហ៊ុន គឺការផ្តល់សេវាមីក្រូហិរញ្ញវត្ថុដល់សហគមន៍ សហគ្រាសធុនតូច និងមធ្យម និងកសិកម្មជនបទ ប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងការទទួលខុសត្រូវ ជាពិសេសស្ត្រី ក្នុងលក្ខណៈប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងការទទួលខុសត្រូវ។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានដូចខាងក្រោម៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
ប្រាក់ចំណេញមុនពន្ធដារ	312,043	1,270,328	350,366	1,440,004
ចំណាយពន្ធលើប្រាក់ចំណេញ	(68,508)	(278,896)	(76,972)	(316,355)
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	243,535	991,432	273,394	1,123,649

ដើមទុន

ពុំមានការប្រែប្រួលទៅលើចរនាសម្ព័ន្ធភាគហ៊ុន ក្នុងអំឡុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះទេ។ សូមមើលកំណត់សម្គាល់ 17 សម្រាប់ព័ត៌មានលម្អិត។

ភាគលាភ

នាការបរិច្ឆេទនៃរបាយការណ៍នេះ ពុំមានការប្រកាស ឬបែងចែកភាគលាភឡើយ ហើយក្រុមប្រឹក្សាភិបាលក៏ពុំមានអនុសាសន៍ឲ្យមានការបែងចែកភាគលាភសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នោះទេ។

ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តនៃទុនបម្រុង និងសំវិធានធននៅក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ ក្រៅពីការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះឡើយ។

ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត

ឥណទានអាក្រក់ និងជាប់សង្ស័យ

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្របនានា ដើម្បីធ្វើឲ្យប្រាកដថានីតិវិធីពាក់ព័ន្ធជាមួយនឹងការលុបចោលឥណទានអាក្រក់ និងការធ្វើសំវិធានធនលើឥណទានជាប់សង្ស័យ ត្រូវបានយកមកអនុវត្ត ហើយក្រុមប្រឹក្សាភិបាលជឿជាក់ថា រាល់ឥណទានអាក្រក់ដែលបានដឹងថាមិនអាចទារមកវិញបាន ត្រូវបានលុបចោល ហើយសំវិធានធនត្រូវបានប៉ាន់ស្មានសមស្របសម្រាប់ឥណទានអាក្រក់ និងជាប់សង្ស័យ។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីព្រឹត្តិការណ៍ណាមួយដែលអាចបណ្តាលឲ្យចំនួនទឹកប្រាក់នៃឥណទានអាក្រក់ដែលបានលុបចោល ឬចំនួនទឹកប្រាក់សំវិធានធនលើឥណទានជាប់សង្ស័យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មានចំនួនមិនគ្រប់គ្រាន់ជាសារវន្តនោះទេ។

ទ្រព្យសកម្ម

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្របនានា ដើម្បីបញ្ជាក់ថាបណ្តាទ្រព្យសកម្មរយៈពេលខ្លីទាំងអស់ក្រៅពីឥណទាន ដែលទំនងជាមិនអាចទទួលស្គាល់បាននៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតាក្នុងតម្លៃរបស់វាដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់ក្រុមហ៊ុន ត្រូវបានបន្ថយនៅស្មើនឹងតម្លៃដែលគិតថានឹងអាចទទួលស្គាល់បានជាក់ស្តែង។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលអាចបណ្តាលឲ្យការកំណត់តម្លៃទ្រព្យសកម្មរយៈពេលខ្លីនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មានភាពមិនត្រឹមត្រូវនោះទេ។

វិធីសាស្ត្រកំណត់តម្លៃ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើង ហើយនឹងធ្វើឲ្យប៉ះពាល់ដល់ការអនុវត្តវិធីសាស្ត្រដែលមានកន្លងមកក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មានភាពមិនត្រឹមត្រូវ និងមិនសមស្របនោះទេ។

បំណុលយថាហេតុ និងបំណុលផ្សេងៗ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ គឺពុំមាន៖

- (ក) ការដាក់បញ្ចាំទ្រព្យសកម្មណាមួយរបស់ក្រុមហ៊ុន ចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទហិរញ្ញវត្ថុមក ក្នុងការធានាចំពោះបំណុលរបស់បុគ្គលណាម្នាក់ឡើយ ឬ
- (ខ) បំណុលយថាហេតុណាមួយដែលកើតមានឡើងចំពោះក្រុមហ៊ុន ចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទហិរញ្ញវត្ថុមក ក្រៅអំពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ក្រុមហ៊ុនឡើយ។

ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត

បំណុលយថាហេតុ និងបំណុលផ្សេងៗ (ត)

ក្រុមប្រឹក្សាភិបាលមានមតិថា ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗទៀតរបស់ក្រុមហ៊ុនដែលត្រូវបំពេញ ឬអាចនឹងត្រូវបំពេញក្នុងរយៈពេល 12ខែ បន្ទាប់ពីចុងការិយបរិច្ឆេទហិរញ្ញវត្ថុ ដែលនឹងធ្វើឲ្យមានផលប៉ះពាល់ ឬអាចនឹងប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនដូចដែលបានកំណត់ និងនៅពេលដែលដល់ថ្ងៃកំណត់។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាល នៅក្នុងការិយបរិច្ឆេទ និងនាការបរិច្ឆេទនៃរបាយការណ៍នេះរួមមាន៖

លោកស្រី ឌិត នីតា	ប្រធានក្រុមប្រឹក្សាភិបាល
លោក ខូ ស៊ុន រៀត	អភិបាល
លោកស្រី យូ បូរី	អភិបាលឯករាជ្យ

ប្រតិបត្តិការមិនប្រក្រតី

ក្រុមប្រឹក្សាភិបាលមានមតិថា លទ្ធផលនៃការធ្វើប្រតិបត្តិការរបស់ក្រុមហ៊ុនក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ មិនមានផលប៉ះពាល់ជាសារវន្តដោយសកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីនោះទេ។

ក្រុមប្រឹក្សាភិបាលក៏មានមតិផងដែរថា នៅក្នុងចន្លោះពេលចាប់ពីថ្ងៃចុងការិយបរិច្ឆេទហិរញ្ញវត្ថុ ដល់ថ្ងៃចេញរបាយការណ៍នេះ ពុំមានចំណាត់ថ្នាក់សកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីកើតមានឡើង ដែលអាចនាំឲ្យប៉ះពាល់ជាសារវន្តដល់លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុនក្នុងកាលបរិច្ឆេទហិរញ្ញវត្ថុ ដែលរបាយការណ៍នេះបានរៀបចំឡើងនោះទេ។

ភាគកម្មរបស់ក្រុមប្រឹក្សាភិបាល

ព័ត៌មានស្តីពីភាគហ៊ុនក្រុមហ៊ុន របស់អភិបាលនាការិយបរិច្ឆេទថ្ងៃទី31 ខែធ្នូ ឆ្នាំ2024 មានដូចខាងក្រោម៖

	ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024	ថ្ងៃទី31 ខែធ្នូ ឆ្នាំ2023
	ភាគរយនៃកម្មសិទ្ធិ	ភាគរយនៃកម្មសិទ្ធិ
លោកស្រី ឌិត នីតា	<u>48.44%</u>	<u>48.44%</u>

ក្រៅពីព័ត៌មានបង្ហាញខាងលើ អភិបាលមិនបានកាន់ភាគហ៊ុនណាមួយនៅក្នុងក្រុមហ៊ុន ឬនៅក្នុងក្រុមហ៊ុនដែលទាក់ទងគ្នាណាមួយឡើយ។

ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

នៅក្នុងអំឡុងកាលិយបរិច្ឆេទ និងនាចុងកាលិយបរិច្ឆេទហិរញ្ញវត្ថុនេះ ពុំមានកិច្ចព្រមព្រៀងណាមួយដែលក្រុមហ៊ុនជាភាគីម្ខាង ដែលកម្មវត្ថុនៃកិច្ចព្រមព្រៀងនោះបានផ្តល់លទ្ធភាពដល់ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ឲ្យទទួលបាននូវអត្ថប្រយោជន៍តាមមធ្យោបាយនៃការទិញភាគហ៊ុន ឬ ប័ណ្ណបំណុលរបស់ក្រុមហ៊ុន ឬស្ថាប័នសាជីវកម្មផ្សេងទៀតនោះឡើយ។

ចាប់តាំងពីចុងកាលិយបរិច្ឆេទហិរញ្ញវត្ថុមុន ពុំមានក្រុមប្រឹក្សាភិបាលណាម្នាក់បានទទួល ឬមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ (ក្រៅពីអត្ថប្រយោជន៍ ដែលបានរួមបញ្ចូលនៅក្នុងបរិលាភសរុបទទួលបាន ឬដល់កំណត់ទទួលបានដោយក្រុមប្រឹក្សាភិបាល ដូចបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ) តាមរយៈការចុះកិច្ចសន្យាធ្វើឡើងដោយក្រុមហ៊ុន ឬដោយសាជីវកម្មពាក់ព័ន្ធនាមួយ ជាមួយនឹងក្រុមហ៊ុនណាមួយ ដែលក្រុមប្រឹក្សាភិបាលនោះជាសមាជិកនៃក្រុមហ៊ុននោះ ឬក៏ជាមួយក្រុមហ៊ុនដែលសមាជិកក្រុមប្រឹក្សាភិបាលនោះមានភាគកម្មផ្នែកហិរញ្ញវត្ថុជាសារវន្តនោះទេ លើកលែងតែអ្វីដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលមានភារៈធ្វើការអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុបានបង្ហាញនូវភាពត្រឹមត្រូវលើរាល់ទិដ្ឋភាពជាសារវន្ត នៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ក្រុមហ៊ុន សម្រាប់កាលិយបរិច្ឆេទដែលបានបញ្ចប់។ នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាល ចាំបាច់ត្រូវ៖

- អនុម័តនូវគោលនយោបាយគណនេយ្យដែលសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តប្រកបដោយសង្គតិភាព
- អនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម ឬប្រសិនបើមានការផ្លាស់ប្តូរពីនេះ គឺត្រូវតែបង្ហាញ ពន្យល់ និងកំណត់បរិមាណឲ្យបានច្បាស់លាស់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ដើម្បីបង្ហាញនូវភាពពិត និងត្រឹមត្រូវ
- ត្រួតពិនិត្យប្រព័ន្ធដំណើរការនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងរក្សាទុកនូវបញ្ជីគណនេយ្យឲ្យបានគ្រប់គ្រាន់ និងប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង
- វាយតម្លៃនូវលទ្ធភាពរបស់ក្រុមហ៊ុន ក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មានប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែងតែអ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជី ផ្អាកដំណើរការក្រុមហ៊ុន ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ និង
- ត្រួតពិនិត្យ និងដឹកនាំក្រុមហ៊ុនឲ្យមានប្រសិទ្ធភាពលើរាល់សេចក្តីសម្រេចដែលមានសារៈសំខាន់ទាំងអស់ដែលប៉ះពាល់ដល់សកម្មភាពប្រតិបត្តិការ និងដំណើរការរបស់ក្រុមហ៊ុន ហើយត្រូវប្រាកដថា កិច្ចការនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលធានាអះអាងថា ក្រុមប្រឹក្សាភិបាលបានអនុវត្តនូវរាល់តម្រូវការ ដូចមានរាយការណ៍ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។



ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

យើងខ្ញុំ សូមធ្វើការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ រួមទាំងកំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយដូចដែលបានបង្ហាញនៅទំព័រទី10 ដល់ទី61 ថាបានបង្ហាញនូវភាពត្រឹមត្រូវលើរាល់ទិដ្ឋភាពជាសារវន្ត នៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2024 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម។

ចុះហត្ថលេខាក្នុងនាមក្រុមប្រឹក្សាភិបាលដោយយោងលើការអនុម័តរបស់ក្រុមប្រឹក្សាភិបាល៖



លោកស្រី ឌិត នីតា

ប្រធានក្រុមប្រឹក្សាភិបាល

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ 2025

លោក លី ឈាង

អគ្គនាយកប្រតិបត្តិ



KPMG Cambodia Ltd
 GIA Tower, Sopheap Mongkul Street, Phum 14
 Sangkat Tonle Bassac, Khan Chamkar Mon
 Phnom Penh, Cambodia
 +855 (17) 666 537 / +855 (81) 533 999 | kpmg.com.kh

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិករបស់

ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត

មតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ហៅកាត់ថា (ក្រុមហ៊ុន) ដែលរួមមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ របាយការណ៍លទ្ធផលសកម្មភាព របាយការណ៍ស្តីពីបម្រែបម្រួលមូលធន និងរបាយការណ៍លំហូរទឹកប្រាក់ សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់ដែលរួមមាន គោលនយោបាយគណនេយ្យសារវន្ត ព្រមទាំងព័ត៌មានពន្យល់ផ្សេងៗទៀត ដូចបានបង្ហាញនៅទំព័រទី១០ ដល់ទី៦១ (ដែលហៅកាត់ថា របាយការណ៍ហិរញ្ញវត្ថុ)។

ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់មកជាមួយ បានបង្ហាញនូវភាពត្រឹមត្រូវលើរាល់ទិដ្ឋភាពជាសារវន្ត នៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងលទ្ធផលសកម្មភាព និងលំហូរទឹកប្រាក់របស់ក្រុមហ៊ុន សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម។

មូលដ្ឋាននៃមតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា។ ការទទួលខុសត្រូវរបស់យើងខ្ញុំ ដែលស្របតាមស្តង់ដារទាំងនោះ ត្រូវបានពណ៌នាបន្ថែមទៀតនៅក្នុងកថាខណ្ឌស្តីពី ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើ សវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ដែលមាននៅក្នុងរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំ មានភាពឯករាជ្យពីក្រុមហ៊ុន ដោយស្របទៅតាមលក្ខខណ្ឌតម្រូវនៃក្រមសីលធម៌វិជ្ជាជីវៈនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលពាក់ព័ន្ធនឹងសវនកម្មលើ របាយការណ៍ហិរញ្ញវត្ថុ ហើយយើងខ្ញុំបានបំពេញនូវទំនួលខុសត្រូវក្រមសីលធម៌វិជ្ជាជីវៈផ្សេងៗទៀតស្របតាមលក្ខខណ្ឌតម្រូវទាំងនេះ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំប្រមូលបានមានលក្ខណៈគ្រប់គ្រាន់ និងសមស្រប សម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។



ព័ត៌មានផ្សេងៗ

អ្នកគ្រប់គ្រង មានភារៈទទួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗ រួមមានរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល ដូចបានបង្ហាញនៅទំព័រទី១ ដល់ទី៥។ មតិសវនកម្មរបស់យើងខ្ញុំ ទៅលើរបាយការណ៍ហិរញ្ញវត្ថុ មិនបានគ្របដណ្តប់លើ ព័ត៌មានផ្សេងៗឡើយ ហើយយើងខ្ញុំមិនធ្វើការផ្តល់នូវអំណះអំណាងណាមួយទៅលើព័ត៌មានផ្សេងៗនេះទេ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺត្រូវអានព័ត៌មាន ផ្សេងៗ ហើយពិចារណាថាតើព័ត៌មានផ្សេងៗនោះ មានភាពមិនស្របគ្នាជាសារវន្តជាមួយរបាយការណ៍ហិរញ្ញវត្ថុ ឬការ យល់ដឹងរបស់យើងខ្ញុំនៅក្នុងការធ្វើសវនកម្ម ឬមានបង្ហាញនូវកំហុសឆ្គងជាសារវន្ត។

ប្រសិនបើការអានព័ត៌មានផ្សេងៗ ដែលបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ អាចឲ្យយើងខ្ញុំ សន្និដ្ឋានថា មានកំហុសឆ្គងជាសារវន្តកើតឡើងលើព័ត៌មានផ្សេងៗនេះ យើងខ្ញុំត្រូវរាយការណ៍ទៅតាមស្ថានភាព ជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយការណ៍ពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗនេះទេ។

ការទទួលខុសត្រូវរបស់អ្នកគ្រប់គ្រង និងអ្នកទទួលខុសត្រូវលើអភិបាលកិច្ចលើរបាយការណ៍ហិរញ្ញវត្ថុ

អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការរៀបចំ និងការបង្ហាញនូវភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម ហើយទទួលខុសត្រូវលើប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ដែលអ្នកគ្រប់គ្រងកំណត់ថាមានភាពចាំបាច់សម្រាប់ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ឲ្យជៀសផុតពីការបង្ហាញខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការវាយតម្លៃនូវលទ្ធភាពរបស់ក្រុមហ៊ុន ក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធ នូវបញ្ហាទាំងឡាយដែល ទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែងតែអ្នកគ្រប់គ្រងមាន បំណងចង់ជម្រះបញ្ជី ផ្អាកដំណើរការក្រុមហ៊ុន ឬគ្មានជម្រើសសមរម្យដទៃទៀត ក្រៅពីធ្វើបែបនេះ។

អ្នកទទួលខុសត្រូវលើអភិបាលកិច្ច មានភារៈទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការនៃការរាយការណ៍ព័ត៌មាន ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ

គោលដៅរបស់យើងខ្ញុំ គឺទទួលបាននូវអំណះអំណាងសមហេតុផលថារបាយការណ៍ហិរញ្ញវត្ថុទាំងមូល មិនមានការ បង្ហាញខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងផ្តល់នូវរបាយការណ៍របស់សវនករ ដែលរួមបញ្ចូល ទាំងមតិសវនកម្មរបស់យើងខ្ញុំ។ អំណះអំណាងសមហេតុផល គឺជាអំណះអំណាងមួយដែលមានកម្រិតខ្ពស់ ប៉ុន្តែវា មិនអាចធានាថា គ្រប់ពេលនៃការធ្វើសវនកម្ម ដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា អាចរកឃើញ នូវការបង្ហាញខុសជាសារវន្តដែលបានកើតឡើងនោះទេ។ ការបង្ហាញខុស អាចកើតឡើងដោយសារការក្លែងបន្លំ ឬ កំហុសឆ្គង ហើយត្រូវបានចាត់ទុកថាមានលក្ខណៈសារវន្ត នៅពេលដែលការក្លែងបន្លំ ឬកំហុសឆ្គងដោយឡែក ឬក៏ រួមបញ្ចូលគ្នាអាចត្រូវបានរំពឹងទុកយ៉ាងសមហេតុផលថា នឹងជះឥទ្ធិពលដល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់ អ្នកប្រើប្រាស់ ដោយយោងលើរបាយការណ៍ហិរញ្ញវត្ថុនេះ។

ជាផ្នែកមួយនៃការធ្វើសវនកម្ម ដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវការវិនិច្ឆ័យ ដែលប្រកបទៅដោយវិជ្ជាជីវៈ និងរក្សានូវមជ្ឈជាតុនិយមក្នុងអំឡុងពេលធ្វើសវនកម្ម។ យើងខ្ញុំក៏៖

- ធ្វើការកំណត់ និងវាយតម្លៃនូវហានិភ័យនៃការបង្ហាញខុសជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយសារតែការ ក្លែងបន្លំ ឬកំហុសឆ្គង និងទទួលខុសត្រូវលើការតាក់តែង និងអនុវត្តនូវនីតិវិធីសវនកម្ម ដើម្បីឆ្លើយតបទៅនឹង ហានិភ័យទាំងនោះ និងប្រមូលនូវភស្តុតាងដែលមានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការ បញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។ ហានិភ័យនៃការរកមិនឃើញនូវការបង្ហាញខុសជាសារវន្ត ដែលបណ្តាលមកពី ការក្លែងបន្លំ មានលក្ខណៈខ្ពស់ជាងការបង្ហាញខុសដែលបណ្តាលមកពីកំហុសឆ្គង ដោយសារតែការក្លែងបន្លំអាច ទាក់ទិននឹងការយុបយិតគ្នា ការលួចបន្លំ ការលួចបោលដោយចេតនា ការបកស្រាយមិនពិត ឬមិនអនុវត្តតាមនីតិវិធី នៃប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង។
- ធ្វើការស្វែងយល់អំពីប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្ម ក្នុងគោលបំណងដើម្បីតាក់តែងនូវ នីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ចេញមតិលើប្រសិទ្ធភាព នៃប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុនឡើយ។
- ធ្វើការវាយតម្លៃលើភាពសមស្របនៃគោលនយោបាយគណនេយ្យដែលក្រុមហ៊ុនបានអនុវត្ត និងភាពសមហេតុផល នៃការប៉ាន់ស្មានគណនេយ្យព្រមទាំងការលាតត្រដាងព័ត៌មានពាក់ព័ន្ធនានា ដែលបានធ្វើឡើងដោយអ្នកគ្រប់គ្រង។
- ធ្វើការសន្និដ្ឋានលើ ភាពសមស្របនៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យរបស់អ្នកគ្រប់គ្រង ហើយ ដោយផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបាន ធ្វើការសន្និដ្ឋានថាភាពមិនប្រាកដប្រជាជាសារវន្តបានកើត មានឡើងពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចបង្កឲ្យមានមន្ទិលជាសារវន្តលើលទ្ធភាពរបស់ក្រុមហ៊ុន ដើម្បីបន្តនិរន្តរភាពអាជីវកម្មដែរ ឬទេ។ ប្រសិនបើយើងខ្ញុំ ធ្វើការសន្និដ្ឋានថា មានអត្ថិភាពនៃភាពមិនប្រាកដប្រជា ជាសារវន្ត យើងខ្ញុំចាំបាច់ត្រូវទាញចំណាប់អារម្មណ៍ នៅក្នុងរបាយការណ៍សវនកម្មរបស់យើងខ្ញុំ លើការ លាតត្រដាងព័ត៌មានពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាងព័ត៌មានមានលក្ខណៈ មិនគ្រប់គ្រាន់ យើងខ្ញុំចាំបាច់ត្រូវផ្តល់មតិសវនកម្មដែលមានបញ្ហា។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកតាមភស្តុតាង សវនកម្មដែលប្រមូលបានត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេលអនាគតអាចបណ្តាលឲ្យក្រុមហ៊ុនបញ្ឈប់និរន្តរភាពនៃអាជីវកម្ម។
- ធ្វើការវាយតម្លៃលើការបង្ហាញ ទម្រង់ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុទាំងមូល ដោយរួមបញ្ចូលទាំងការ លាតត្រដាងព័ត៌មាន និងវាយតម្លៃថាតើរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ពាក់ព័ន្ធ ក្នុងអត្ថន័យដែលអាចសម្រេចបាននូវការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដ៏ត្រឹមត្រូវ។



យើងខ្ញុំ ផ្តល់ព័ត៌មាន ក្នុងចំណោមបញ្ហាផ្សេងៗ ជូនអ្នកទទួលខុសត្រូវលើអភិបាលកិច្ចស្តីពីវិសាលភាព និងពេលវេលា ដែលបានគ្រោងទុកសម្រាប់ការធ្វើសវនកម្ម និងការរកឃើញបញ្ហាជាសាធារណៈ ដោយរួមបញ្ចូលទាំងចំណុចខ្វះខាត ជាសាធារណៈ ក្នុងប្រព័ន្ធគ្រូតពិនិត្យផ្ទៃក្នុង ដែលយើងខ្ញុំបានរកឃើញក្នុងអំឡុងពេលធ្វើសវនកម្ម។

តំណាងក្រុមហ៊ុន **ខេតីអ៊ីមជ្វី ខេមបូឌា**



Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី 28 ខែមេសា ឆ្នាំ 2025

ខេម ប៊ីក្រូហិរញ្ញវត្ថុ លីមីតធីត

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	6	80,025	322,101	191,035	780,378
សមតុល្យនៅធនាគារ និង					
គ្រឹះស្ថានហិរញ្ញវត្ថុនានា	7	159,908	643,630	41,687	170,291
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	8	378,239	1,522,412	371,164	1,516,205
ឥណទានផ្តល់ដល់អតិថិជន	9	31,452,586	126,596,659	26,699,772	109,068,570
ទ្រព្យសកម្មផ្សេងៗ	10	99,204	399,296	105,241	429,909
ទ្រព្យ និងបរិក្ខារ	11	126,689	509,923	193,080	788,732
ទ្រព្យសកម្មអរូបី	12	92,522	372,401	76,793	313,699
ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ					
ជាទ្រព្យសកម្ម	16(គ)	41,418	166,707	-	-
ទ្រព្យសកម្មសរុប		32,430,591	130,533,129	27,678,772	113,067,784
បំណុល និងមូលធន					
បំណុល					
បំណុលពន្ធលើ					
ប្រាក់ចំណេញប្រចាំឆ្នាំ	16(គ)	-	-	12,599	51,467
ប្រាក់កម្ចី	13	22,923,760	92,268,134	18,213,997	74,404,178
អនុបំណុល	14	600,579	2,417,330	900,986	3,680,528
បំណុលផ្សេងៗ	15	216,987	873,373	173,968	710,659
បំណុលជាពន្ធពន្យារ	16(ឃ)	99,155	399,099	30,647	125,193
បំណុលសរុប		23,840,481	95,957,936	19,332,197	78,972,025
មូលធន					
ដើមទុន	17	7,343,000	29,372,000	7,343,000	29,372,000
ទុនបម្រុងតាមបទប្បញ្ញត្តិ	18	1,274,252	5,161,490	743,195	3,023,986
ប្រាក់(ខាតបង្គ្រោច)ចំណេញរក្សាទុក		(27,142)	(13,100)	260,380	1,132,972
ទុនបម្រុងពីការប្តូរប័យប័ណ្ណ		-	54,803	-	566,801
មូលធនសរុប		8,590,110	34,575,193	8,346,575	34,095,759
បំណុល និងមូលធនសរុប		32,430,591	130,533,129	27,678,772	113,067,784

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

ខេម ហិរញ្ញវត្ថុ លីមីតធីត

របាយការណ៍លទ្ធផលលម្អិត

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

		2024		2023	
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
ចំណូលពីការប្រាក់	19	4,431,629	18,041,162	3,733,331	15,343,991
ចំណាយលើការប្រាក់	20	(1,592,046)	(6,481,219)	(1,223,250)	(5,027,558)
ការប្រាក់សុទ្ធ		2,839,583	11,559,943	2,510,081	10,316,433
ចំណូលពីប្រតិបត្តិការផ្សេងៗ	21	155,660	633,692	127,502	524,033
ចំណូលពីប្រតិបត្តិការសុទ្ធ		2,995,243	12,193,635	2,637,583	10,840,466
ការខាតបង់លើឱនភាពនៃតម្លៃ					
លើទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ	9	(40,127)	(163,357)	(30,842)	(126,761)
ចំណាយបុគ្គលិក	22	(1,832,074)	(7,458,373)	(1,566,997)	(6,440,358)
រំលស់លើទ្រព្យប្រើ និងទ្រព្យអរូបី	23	(86,866)	(353,632)	(72,958)	(299,857)
ចំណាយប្រតិបត្តិការផ្សេងៗ	24	(724,133)	(2,947,945)	(616,420)	(2,533,486)
ប្រាក់ចំណេញមុនពន្ធដក		312,043	1,270,328	350,366	1,440,004
ចំណាយពន្ធលើប្រាក់ចំណេញ	16(ខ)	(68,508)	(278,896)	(76,972)	(316,355)
ប្រាក់ចំណេញសុទ្ធ					
សម្រាប់ការិយបរិច្ឆេទ		243,535	991,432	273,394	1,123,649
លទ្ធផលលម្អិតផ្សេងៗ៖					
ធាតុដែលមិនត្រូវបានធ្វើចំណាត់ថ្នាក់					
ឡើងវិញក្នុងចំណេញ ឬខាត					
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(511,998)	-	(233,176)
លទ្ធផលលម្អិតសរុប					
សម្រាប់ការិយបរិច្ឆេទ		243,535	479,434	273,394	890,473

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត

របាយការណ៍ស្តីពីបម្រែបម្រួលមូលធន
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	ដើមទុន		ទុនបម្រុងតាមបទប្បញ្ញត្តិ		ប្រាក់(ខាតបង់)ចំណេញរក្សាទុក		ទុនបម្រុងពីការប្តូររូបិយប័ណ្ណ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	7,343,000	29,372,000	743,195	3,023,986	260,380	1,132,972	-	566,801	8,346,575	34,095,759
ប្រតិបត្តិការទទួលស្គាល់ដោយផ្ទាល់នៅក្នុងមូលធន៖										
ផ្ទេរពីប្រាក់ចំណេញរក្សាទុក ទៅទុនបម្រុងតាមបទប្បញ្ញត្តិ (កំណត់សម្គាល់ ១៨)	-	-	531,057	2,137,504	(531,057)	(2,137,504)	-	-	-	-
	-	-	531,057	2,137,504	(531,057)	(2,137,504)	-	-	-	-
លទ្ធផលលម្អិតសរុប៖										
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	-	-	-	243,535	991,432	-	-	243,535	991,432
លទ្ធផលលម្អិតផ្សេងៗ - លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	(511,998)	-	(511,998)
	-	-	-	-	243,535	991,432	-	(511,998)	243,535	479,434
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	7,343,000	29,372,000	1,274,252	5,161,490	(27,142)	(13,100)	-	54,803	8,590,110	34,575,193

ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត

របាយការណ៍ស្តីពីបម្រែបម្រួលមូលធន (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	ដើមទុន		ទុនបម្រុងតាមបទប្បញ្ញត្តិ		ប្រាក់ចំណេញរក្សាទុក		ទុនបម្រុងពីការប្តូររូបិយប័ណ្ណ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	5,593,000	22,372,000	539,749	2,192,909	940,432	3,840,400	-	714,977	7,073,181	29,120,286
ប្រតិបត្តិការទទួលស្គាល់ដោយផ្ទាល់នៅក្នុងមូលធន៖										
ផ្ទេរពីប្រាក់ចំណេញរក្សាទុក ទៅទុនបម្រុងតាមបទប្បញ្ញត្តិ (កំណត់សម្គាល់ 18)	-	-	203,446	831,077	(203,446)	(831,077)	-	-	-	-
ប្រតិបត្តិការជាមួយភាគទុនិក៖										
ការតម្លើងដើមទុនតាមរយៈ៖										
ការផ្ទេរពីអនុបំណុលទៅដើមទុន (កំណត់សម្គាល់ 17)	1,000,000	4,000,000	-	-	-	-	-	85,000	1,000,000	4,085,000
ផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅដើមទុន	750,000	3,000,000	-	-	(750,000)	(3,000,000)	-	-	-	-
	1,750,000	7,000,000	203,446	831,077	(953,446)	(3,831,077)		85,000	1,000,000	4,085,000
លទ្ធផលលម្អិតសរុប៖										
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	-	-	-	273,394	1,123,649	-	-	273,394	1,123,649
លទ្ធផលលម្អិតផ្សេងៗ - លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	(233,176)	-	(233,176)
	-	-	-	-	273,394	1,123,649	-	(233,176)	273,394	890,473
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	7,343,000	29,372,000	743,195	3,023,986	260,380	1,132,972	-	566,801	8,346,575	34,095,759

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត

របាយការណ៍លំហូរទឹកប្រាក់

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

		2024		2023	
		កំណត់ សម្គាល់	ដុល្លារអាមេរិក (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ប្រាក់ចំណេញសុទ្ធ					
សម្រាប់ការិយបរិច្ឆេទ		243,535	991,432	273,394	1,123,649
និយ័តភាពលើ៖					
ការខាតបង់សុទ្ធលើឱនភាពនៃ					
តម្លៃលើទ្រព្យសកម្មហិរញ្ញវត្ថុ	9	40,127	163,357	30,842	126,761
រំលស់លើទ្រព្យរូបិយ និងទ្រព្យអរូបិយ	23	86,866	353,632	72,958	299,857
ចំណូលពីការប្រាក់	19	(4,431,629)	(18,041,162)	(3,733,331)	(15,343,991)
ចំណាយលើការប្រាក់	20	1,592,046	6,481,219	1,223,250	5,027,558
ចំណាយពន្ធលើប្រាក់ចំណេញ	16(ខ)	68,508	278,896	76,972	316,355
ខាតលើអត្រាប្តូរប្រាក់បរទេស					
មិនទាន់កើតឡើងជាក់ស្តែង		32,836	133,675	11,587	47,623
		(2,367,711)	(9,638,951)	(2,044,328)	(8,402,188)
បម្រែបម្រួលនូវ៖					
ឥណទានផ្តល់ដល់អតិថិជន		(4,711,792)	(19,181,705)	(3,285,457)	(13,503,228)
ទ្រព្យសកម្មផ្សេងៗ		6,037	24,577	51,991	213,683
ប្រាក់តម្កល់តាមច្បាប់		-	-	(87,500)	(359,625)
បំណុលផ្សេងៗ		43,019	175,130	18,902	77,687
សាច់ប្រាក់ប្រើប្រាស់ក្នុងប្រតិបត្តិការ		(7,030,447)	(28,620,949)	(5,346,392)	(21,973,671)
ចំណូលពីការប្រាក់បានទទួល		4,350,480	17,710,804	3,615,503	14,859,718
ចំណាយលើការប្រាក់បានបង់		(1,622,604)	(6,605,621)	(1,184,635)	(4,868,850)
ពន្ធលើប្រាក់ចំណេញបានបង់		(54,017)	(219,903)	(110,692)	(454,944)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុង					
សកម្មភាពប្រតិបត្តិការ		(4,356,588)	(17,735,669)	(3,026,216)	(12,437,747)

ខេម ប៊ីក្រូហិរញ្ញវត្ថុ លីមីតធីត

របាយការណ៍លំហូរទឹកប្រាក់ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

		2024		2023	
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
លំហូរទឹកប្រាក់ពីសកម្មភាពវិនិយោគ					
ការទិញទ្រព្យ និងបរិក្ខារ	11	(10,506)	(42,770)	(111,162)	(456,876)
ការទិញទ្រព្យសកម្មអរូបិយ	12	(25,698)	(104,617)	(46,097)	(189,459)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុង សកម្មភាពវិនិយោគ		(36,204)	(147,387)	(157,259)	(646,335)
លំហូរទឹកប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
សាច់ប្រាក់ទទួលបានពីប្រាក់កម្ចី	13	29,264,205	119,134,579	19,311,385	79,369,792
ការទូទាត់សងប្រាក់កម្ចី	13	(24,557,035)	(99,971,689)	(16,489,735)	(67,772,811)
ការទូទាត់សងអនុបំណុល	14	(300,092)	(1,221,675)	(299,989)	(1,232,955)
សាច់ប្រាក់សុទ្ធទទួលបានពី សកម្មភាពហិរញ្ញប្បទាន		4,407,078	17,941,215	2,521,661	10,364,026
ការកើនឡើង/(ថយចុះ) សុទ្ធនៃ សាច់ប្រាក់ និងសាច់ប្រាក់សមមូល					
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នៅថ្ងៃទី១ ខែមករា		236,736	967,066	898,550	3,699,330
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(14,861)	-	(12,208)
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នៅថ្ងៃទី៣១ ខែធ្នូ		6	251,022	236,736	967,066

ប្រតិបត្តិការមិនមែនសាច់ប្រាក់សំខាន់ៗ

ប្រតិបត្តិការមិនមែនសាច់ប្រាក់សំខាន់ៗ មានដូចខាងក្រោម៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
ការផ្ទេរពីអនុបំណុលទៅដើមទុន	-	-	1,000,000	4,000,000
ការផ្ទេរពីប្រាក់ចំណេញរក្សាទុក ទៅដើមទុន	-	-	750,000	3,000,000

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

កំណត់សម្គាល់ទាំងនេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ ហើយគួរតែត្រូវបានអានជាមួយគ្នានឹងរបាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់មកជាមួយ។

1. ព័ត៌មានប្រភេទ

ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ហៅកាត់ថា (“ក្រុមហ៊ុន”) ត្រូវបានបង្កើតឡើងជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្មក្រោមបញ្ជីពាណិជ្ជកម្មលេខ០០០១៩៥១២ ចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ (បញ្ជីពាណិជ្ជកម្មដំបូងលេខ Co. 0700 KH/2010 ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១០)។ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១០ ក្រុមហ៊ុនបានទទួលអាជ្ញាបណ្ណជាអចិន្ត្រៃយ៍ពីធនាគារជាតិនៃកម្ពុជាដើម្បីប្រកបអាជីវកម្មជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។

ចក្ខុវិស័យរបស់ក្រុមហ៊ុន គឺដើម្បីក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលអាចជឿទុកចិត្តបាន ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយការរួមរួម និងថ្លៃប្រខិតទៅកាន់ប្រជាជនកម្ពុជា និងធានានូវអត្ថប្រយោជន៍សម្រាប់អតិថិជន បុគ្គលិក ភាគទុនិក និងសង្គមទាំងមូល។

សកម្មភាពចម្បងរបស់ក្រុមហ៊ុន គឺការផ្តល់សេវាមីក្រូហិរញ្ញវត្ថុដល់សហគមន៍ សហគ្រាសធុនតូច និងមធ្យម និងកសិកម្មជនបទ ប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងការទទួលខុសត្រូវ ជាពិសេសស្ត្រី ក្នុងលក្ខណៈប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងការទទួលខុសត្រូវ។ ពុំមានការប្រែប្រួលលើសកម្មភាពអាជីវកម្មចម្បងក្នុងអំឡុងការិយបរិច្ឆេទនេះឡើយ។

អាសយដ្ឋានរបស់ការិយាល័យចុះបញ្ជី និងទីកន្លែងអាជីវកម្មចម្បង គឺស្ថិតនៅ ផ្ទះលេខ 101A ផ្លូវលេខ 289 សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ក្រុមហ៊ុនមានបុគ្គលិកចំនួន 214 នាក់ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣៖ មានចំនួន 203 នាក់)។

2. មូលដ្ឋានគណនេយ្យ

(ក) របាយការណ៍អនុលោមភាព

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម (“ស.រ.ទ.ហ.អ.ក សម្រាប់ ស.ត.ម”)។

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានអនុម័តឲ្យបោះផ្សាយដោយក្រុមប្រឹក្សាភិបាលនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។

ព័ត៌មានលម្អិតទាក់ទងនឹងគោលនយោបាយគណនេយ្យរបស់ក្រុមហ៊ុន ត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ 28។

(ខ) មូលដ្ឋាននៃការវាស់វែង

របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើងដោយផ្អែកលើមូលដ្ឋានថ្លៃដើមប្រវត្តិសាស្ត្រ។

ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

3. រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់ធ្វើការបង្ហាញ

ក្រុមហ៊ុន បានធ្វើប្រតិបត្តិការ និងកត់ត្រារាល់បញ្ជីគណនេយ្យរបស់ខ្លួនជា ប្រាក់ដុល្លារអាមេរិក។ អ្នកគ្រប់គ្រង បានកំណត់ថា ប្រាក់ដុល្លារអាមេរិក គឺជារូបិយប័ណ្ណមុខងារ និងជារូបិយប័ណ្ណសម្រាប់ធ្វើការបង្ហាញ ព្រោះវា ឆ្លុះបញ្ចាំងពីសារធាតុសេដ្ឋកិច្ចនៃប្រភពព្រឹត្តិការណ៍ និងកាលៈទេសៈរបស់ក្រុមហ៊ុន។

របាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណមុខងាររបស់ក្រុមហ៊ុន។ តួលេខទាំងអស់ត្រូវបានកាត់ខ្ទង់ចំនួនមួយដុល្លារអាមេរិកដែលជិតបំផុត ឬមួយពាន់រៀល លុះត្រាតែមាន ការបង្ហាញផ្សេងពីនោះ។

4. ការប៉ាន់ស្មាន និងការវិនិច្ឆ័យ

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ អ្នកគ្រប់គ្រងធ្វើការវិនិច្ឆ័យ ប៉ាន់ស្មាន និងសន្មតដែលមាន ផលប៉ះពាល់ដល់ការអនុវត្តនូវគោលនយោបាយគណនេយ្យរបស់ក្រុមហ៊ុន និងចំនួននៃទ្រព្យសកម្ម បំណុល ចំណូល និងចំណាយដែលបានរាយការណ៍។ លទ្ធផលជាក់ស្តែងអាចខុសពីការប៉ាន់ស្មានទាំងនេះ។

ការប៉ាន់ស្មាន និងការសន្មតដែលពាក់ព័ន្ធ ត្រូវបានត្រួតពិនិត្យជាប្រចាំ។ ការកែប្រែលើការប៉ាន់ស្មានគណនេយ្យ ត្រូវបានទទួលស្គាល់តាមវិធីសាស្ត្រទស្សនវិស័យ។

ព័ត៌មានអំពីភាពមិនច្បាស់លាស់នៃការសន្មត និងការប៉ាន់ស្មាន ដែលមានហានិភ័យជាសារវន្ត ដែលអាច ធ្វើឲ្យមាននិយ័តភាពនៅក្នុងការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដែលទាក់ទងនឹងឱនភាពនៃ តម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញដូចខាងក្រោម៖

- កំណត់សម្គាល់ 28២(vii) – ការកំណត់ និងការវាស់វែងលើឱនភាពនៃតម្លៃ។

5. ការប្តូររូបិយប័ណ្ណពីដុល្លារអាមេរិកទៅជាប្រាក់រៀល

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិកដែលជារូបិយប័ណ្ណមុខងាររបស់ក្រុមហ៊ុន។ ការប្តូររូបិយប័ណ្ណពីដុល្លារអាមេរិក ទៅជាប្រាក់រៀល បានបំពេញតាមលក្ខខណ្ឌតម្រូវនៃការបង្ហាញព័ត៌មាន ដោយអនុលោមតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ហើយការប្តូររូបិយប័ណ្ណនេះធ្វើឡើងដោយអនុលោម ទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម ផ្នែកទី៣០ ការប្តូររូបិយប័ណ្ណបរទេស។

ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

5. ការប្តូររូបិយប័ណ្ណពីដុល្លារអាមេរិកទៅជាប្រាក់រៀល (ត)

ទ្រព្យសកម្ម និងបំណុល ត្រូវបានប្តូររូបិយប័ណ្ណតាមអត្រានាការណ៍បរិច្ឆេទរាយការណ៍ ហើយដើមទុន និងធាតុផ្សេងៗនៃមូលធន ត្រូវបានប្តូរតាមអត្រាប្រវត្តិសាស្ត្រ។ របាយការណ៍លទ្ធផលលម្អិត និងលំហូរទឹកប្រាក់ត្រូវបានប្តូររូបិយប័ណ្ណទៅជាប្រាក់រៀល ដោយប្រើប្រាស់អត្រាមធ្យមនៅក្នុងការិយបរិច្ឆេទ ដែលអត្រានេះត្រូវបានចាត់ទុកថាមានលក្ខណៈសមស្រប ពីព្រោះអត្រាប្តូររូបិយប័ណ្ណនេះ មិនមានការប្រែប្រួលជាសារវន្តនៅក្នុងការិយបរិច្ឆេទ។ ភាពខុសគ្នាដែលកើតឡើងពីការប្តូររូបិយប័ណ្ណ ត្រូវបានទទួលស្គាល់ជា “ទុនបម្រុងពីការប្តូររូបិយប័ណ្ណ” នៅក្នុងរបាយការណ៍លទ្ធផលលម្អិតផ្សេងៗ។

ក្រុមហ៊ុនប្រើប្រាស់អត្រាប្តូររូបិយប័ណ្ណដូចខាងក្រោម៖

				អត្រានាការណ៍បរិច្ឆេទ	
				រាយការណ៍	អត្រាមធ្យម
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	1 ដុល្លារអាមេរិក	=	4,025 រៀល		4,071 រៀល
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	1 ដុល្លារអាមេរិក	=	4,085 រៀល		4,110 រៀល

ការប្តូររូបិយប័ណ្ណនេះ គឺសម្រាប់ជាការបង្ហាញតែប៉ុណ្ណោះ ហើយមិនត្រូវបានយកមកបកស្រាយថា គួរលេខប្រាក់ដុល្លារអាមេរិកនេះត្រូវបានប្តូរទៅជាប្រាក់រៀល ឬគួរត្រូវបានប្តូរជាប្រាក់រៀល ឬនិងត្រូវបានប្តូរជាប្រាក់រៀលនាពេលអនាគតតាមអត្រាប្តូរប្រាក់នេះ ឬអត្រាប្តូរប្រាក់ផ្សេងទៀតនោះឡើយ។

6. សាច់ប្រាក់ក្នុងដៃ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 5)		(កំណត់សម្គាល់ 5)	
សាច់ប្រាក់ក្នុងដៃ	80,025	322,101	191,035	780,378

ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

6. សាច់ប្រាក់ក្នុងដៃ (ត)

សម្រាប់គោលបំណងនៃការរៀបចំរបាយការណ៍លំហូរទឹកប្រាក់ សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមាន៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
សាច់ប្រាក់ក្នុងដៃ	80,025	322,101	191,035	780,378
សមតុល្យនៅធនាគារនានា (កំណត់សម្គាល់ ៧)	159,908	643,630	41,687	170,291
គណនីចរន្តនៅធនាគារជាតិនៃកម្ពុជា (កំណត់សម្គាល់ ៨)	11,089	44,633	4,014	16,397
	<u>251,022</u>	<u>1,010,364</u>	<u>236,736</u>	<u>967,066</u>

7. សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
គណនីចរន្ត	13,151	52,933	15,683	64,065
គណនីសន្សំ	146,757	590,697	26,004	106,226
	<u>159,908</u>	<u>643,630</u>	<u>41,687</u>	<u>170,291</u>

ខេម ប៊ីហ្វឺហ្វឺរេនេរេត លីមីតធីត

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

7. សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា (ត)

សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា ត្រូវបានវិភាគបន្ថែមទៀតដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 5)		(កំណត់សម្គាល់ 5)	
ក. តាមកាលស័នៈ				
រយៈពេល 1ខែ	159,908	643,630	41,687	170,291

ខ. តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)៖

អត្រាការប្រាក់ប្រចាំឆ្នាំដែលអនុវត្តទៅលើសមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា នាចុងការិយបរិច្ឆេទ មានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
គណនីសន្សំ	0.5% ទៅ 1.33%	1.00% ទៅ 2.00%

8. សមតុល្យនៅធនាគារជាតិនៃកម្ពុជា

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 5)		(កំណត់សម្គាល់ 5)	
គណនីចរន្ត (*)	11,089	44,633	4,014	16,397
ប្រាក់តម្កល់ធានាលើដើមទុន (**)	367,150	1,477,779	367,150	1,499,808
	378,239	1,522,412	371,164	1,516,205

ខេម ប៊ីក្រូហិរញ្ញវត្ថុ លីមីតធីត

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

8. សមតុល្យនៃធនាគារជាតិនៃកម្ពុជា (ត)

(*) នេះគឺជាកំណត់សម្គាល់ចរន្តរក្សាទុកនៅធនាគារជាតិនៃកម្ពុជា។ គណនីចរន្ត ពុំមានអត្រាការប្រាក់ឡើយ (ឆ្នាំ២០២៣៖ គ្មាន)។

(**) យោងតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ៧-០១-១៣៦ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ តម្រូវឲ្យរក្សាទុកប្រាក់តម្កល់ធានាលើដើមទុនស្មើនឹង ៥% នៃដើមទុនចុះបញ្ជីជាមួយនឹងធនាគារជាតិនៃកម្ពុជា។ ប្រាក់តម្កល់នេះ គឺមិនអាចយកមកប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុនបានឡើយ ប៉ុន្តែក្រុមហ៊ុនអាចដកមកវិញបាន នៅពេលដែលក្រុមហ៊ុនសម្រេចចិត្តឈប់ធ្វើអាជីវកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ប្រាក់បញ្ញើធានាដើមទុនទទួលបានអត្រាការប្រាក់ ០.២៥% (ឆ្នាំ២០២៣៖ ០.៧៥%) នៃរយៈពេលប្រាំមួយខែ អត្រា SIBOR សម្រាប់ប្រាក់បញ្ញើស្របច្បាប់រក្សាជាដុល្លារអាមេរិក។

9. ឥណទានផ្តល់ដល់អតិថិជន

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
ឥណទានឯកត្តបុគ្គល	31,166,654	125,445,782	26,449,369	108,045,672
ឥណទានជាក្រុម	271,144	1,091,355	238,722	975,179
ឥណទានបុគ្គលិក	397,369	1,599,410	342,883	1,400,679
	<u>31,835,167</u>	<u>128,136,547</u>	<u>27,030,974</u>	<u>110,421,530</u>
ការប្រាក់បង្គរត្រូវទទួល	490,690	1,975,027	409,541	1,672,975
កម្រៃសេវាឥណទានមិនទាន់រំលស់	(410,440)	(1,652,020)	(319,235)	(1,304,075)
ឥណទានផ្តល់ដល់អតិថិជនដុលសរុប	31,915,417	128,459,554	27,121,280	110,790,430
ដក៖ សំវិធានធនលើ				
ការខាតបង់ឱនភាពនៃតម្លៃ	(462,831)	(1,862,895)	(421,508)	(1,721,860)
ឥណទានផ្តល់ដល់អតិថិជនសរុប - សុទ្ធ	31,452,586	126,596,659	26,699,772	109,068,570

ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

9. ឥណទានផ្តល់ដល់អតិថិជន (ត)

បម្រែបម្រួលសំវិធានធនលើការខាតបង់ឱនភាពនៃតម្លៃក្នុងអំឡុងការិយបរិច្ឆេទ មានដូចខាងក្រោម៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
នាថ្ងៃទី១ ខែមករា	421,508	1,721,860	390,013	1,605,684
ទទួលស្គាល់ក្នុងរបាយការណ៍				
ចំណេញ ឬ ខាត	40,127	163,357	30,842	126,761
ការខាតបង់លើរូបិយប័ណ្ណបរទេស	1,196	4,869	653	2,684
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(27,191)	-	(13,269)
នាថ្ងៃទី៣១ ខែធ្នូ	<u>462,831</u>	<u>1,862,895</u>	<u>421,508</u>	<u>1,721,860</u>

ឥណទានផ្តល់ដល់អតិថិជនដុល ត្រូវបានវិភាគដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
ក. តាមរូបិយប័ណ្ណ៖				
ប្រាក់ដុល្លារអាមេរិក	28,044,685	112,879,858	23,414,031	95,646,317
ប្រាក់រៀលខ្មែរ	<u>3,870,732</u>	<u>15,579,696</u>	<u>3,707,249</u>	<u>15,144,113</u>
	<u>31,915,417</u>	<u>128,459,554</u>	<u>27,121,280</u>	<u>110,790,430</u>
ខ. តាមវិស័យសេដ្ឋកិច្ច៖				
អាជីវកម្មគ្រួសារ	9,581,513	38,565,590	8,162,035	33,341,913
សេវាកម្ម	5,789,696	23,303,526	5,930,158	24,224,695
ការជួញដូរ និងពាណិជ្ជកម្ម	4,326,815	17,415,430	3,414,844	13,949,638
ការសាងសង់	2,095,058	8,432,608	2,401,288	9,809,261
កសិកម្ម	2,014,067	8,106,620	1,502,293	6,136,867
ការដឹកជញ្ជូន	631,823	2,543,088	470,240	1,920,930
ផ្សេងៗ	<u>7,476,445</u>	<u>30,092,692</u>	<u>5,240,422</u>	<u>21,407,126</u>
	<u>31,915,417</u>	<u>128,459,554</u>	<u>27,121,280</u>	<u>110,790,430</u>
គ. តាមនិវាសនដ្ឋាន៖				
និវាសនជន	<u>31,915,417</u>	<u>128,459,554</u>	<u>27,121,280</u>	<u>110,790,430</u>

ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

9. ឥណទានផ្តល់ដល់អតិថិជន (ត)

ឥណទានផ្តល់ដល់អតិថិជនដុល ត្រូវបានវិភាគដូចខាងក្រោម៖ (ត)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ឃ. តាមទំនាក់ទំនង៖				
អតិថិជនខាងក្រៅ	31,814,454	128,053,177	26,999,000	110,290,915
សម្ព័ន្ធព្យាគី	100,963	406,377	122,280	499,515
	<u>31,915,417</u>	<u>128,459,554</u>	<u>27,121,280</u>	<u>110,790,430</u>
ង. តាមរយៈហានិភ័យ៖				
ហានិភ័យធម្មតា	<u>31,915,417</u>	<u>128,459,554</u>	<u>27,121,280</u>	<u>110,790,430</u>
ច. ដោយវត្ថុបញ្ចាំ៖				
មានទ្រព្យធានា	30,220,648	121,638,108	26,388,536	107,797,170
គ្មានទ្រព្យធានា	1,694,769	6,821,446	732,744	2,993,260
	<u>31,915,417</u>	<u>128,459,554</u>	<u>27,121,280</u>	<u>110,790,430</u>
ឆ. ដោយកាលវេលា៖				
ឥណទានរយៈពេលមួយឆ្នាំឬតិចជាង៖				
< 15 ថ្ងៃ	123,439	496,842	114,969	469,648
15 ថ្ងៃ – 30 ថ្ងៃ	971	3,908	-	-
31 ថ្ងៃ – 60 ថ្ងៃ	-	-	1,016	4,150
61 ថ្ងៃ – 90 ថ្ងៃ	-	-	704	2,876
≥ 91 ថ្ងៃ	14,240	57,316	12,229	49,956
សរុបរង (ក)	<u>138,650</u>	<u>558,066</u>	<u>128,918</u>	<u>526,630</u>
ឥណទានលើសមួយឆ្នាំ				
< 30 ថ្ងៃ	27,971,719	112,586,169	24,754,522	101,122,223
≥ 30 ថ្ងៃ – 89 ថ្ងៃ	1,815,029	7,305,492	736,929	3,010,355
≥ 90 ថ្ងៃ – 179 ថ្ងៃ	447,719	1,802,069	239,516	978,423
≥ 180 ថ្ងៃ – 359 ថ្ងៃ	492,067	1,980,570	461,989	1,887,225
លើស 359 ថ្ងៃ	1,050,233	4,227,188	799,406	3,265,574
សរុបរង (ខ)	<u>31,776,767</u>	<u>127,901,488</u>	<u>26,992,362</u>	<u>110,263,800</u>
សរុប (ក+ខ)	<u>31,915,417</u>	<u>128,459,554</u>	<u>27,121,280</u>	<u>110,790,430</u>

ខេម ប៊ីក្រូហិរញ្ញវត្ថុ លីមីតធីត

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

9. ឥណទានផ្តល់ដល់អតិថិជន (ត)

ឥណទានផ្តល់ដល់អតិថិជនដុល ត្រូវបានវិភាគដូចខាងក្រោម៖ (ត)

ជ. តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)៖

អត្រាការប្រាក់ប្រចាំឆ្នាំលើឥណទានមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
ឥណទានឯកត្តបុគ្គល	6.50% - 18.00%	6.50% - 18.00%
ឥណទានជាក្រុម	18.00%	18.00%
ឥណទានបុគ្គលិក	10.20% - 15.60%	10.20% - 15.60%

10. ទ្រព្យសកម្មផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក		ដុល្លារអាមេរិក	
	ពាន់រៀល		ពាន់រៀល	
	(កំណត់សម្គាល់ 5)		(កំណត់សម្គាល់ 5)	
រយៈពេលខ្លី៖				
ប្រាក់បង់មុន	46,910	188,813	46,273	189,025
ផ្សេងៗ	9,166	36,893	20,225	82,619
រយៈពេលវែង៖				
ប្រាក់កក់	43,128	173,590	38,743	158,265
	99,204	399,296	105,241	429,909

ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

11. ប្រឡូ និងបរិក្ខារ

2024	ការកែលម្អទ្រព្យជួល ដុល្លារអាមេរិក	បរិក្ខារការិយាល័យ ដុល្លារអាមេរិក	បរិក្ខារកុំព្យូទ័រ និងព័ត៌មានវិទ្យា ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
ផ្ទៃដី						
នាថ្ងៃទី១ ខែមករា	160,990	158,322	219,548	31,488	570,348	2,329,872
ការទិញបន្ថែម	-	1,601	8,905	-	10,506	42,770
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	(34,705)
នាថ្ងៃទី៣១ ខែធ្នូ	160,990	159,923	228,453	31,488	580,854	2,337,937
ដកៈរំលស់បន្ត						
នាថ្ងៃទី១ ខែមករា	108,694	110,453	134,970	23,151	377,268	1,541,140
រំលស់ក្នុងការិយបរិច្ឆេទ	19,038	21,289	33,642	2,928	76,897	313,048
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	(26,174)
នាថ្ងៃទី៣១ ខែធ្នូ	127,732	131,742	168,612	26,079	454,165	1,828,014
តម្លៃសោ						
នាថ្ងៃទី១ ខែមករា	52,296	47,869	84,578	8,337	193,080	788,732
នាថ្ងៃទី៣១ ខែធ្នូ	33,258	28,181	59,841	5,409	126,689	509,923

រួមបញ្ចូលនៅក្នុងថ្លៃដើមនៃទ្រព្យ និងបរិក្ខារមានថ្លៃដើមសរុបចំនួន 303,537 ដុល្លារអាមេរិក ត្រូវបានរំលស់អស់ទាំងស្រុងនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ (នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣៖ 276,616 ដុល្លារអាមេរិក) ប៉ុន្តែនៅបន្តដាក់ឱ្យប្រើប្រាស់បាននៅឡើយ។

ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

11. ទ្រព្យនិងបរិក្ខារ (ត)

2023	ការកែលម្អទ្រព្យជួល ដុល្លារអាមេរិក	បរិក្ខារការិយាល័យ ដុល្លារអាមេរិក	បរិក្ខារកុំព្យូទ័រ និងព័ត៌មានវិទ្យា ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
ផ្ទៃដី						
នាថ្ងៃទី១ ខែមករា	125,479	139,435	167,124	27,148	459,186	1,890,469
ការទិញបន្ថែម	35,511	18,887	52,424	4,340	111,162	456,876
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	(17,473)
នាថ្ងៃទី៣១ ខែធ្នូ	160,990	158,322	219,548	31,488	570,348	2,329,872
ដក្ខន្តិកៈរំលស់បន្ត						
នាថ្ងៃទី១ ខែមករា	90,760	86,377	112,015	20,741	309,893	1,275,829
រំលស់ក្នុងការិយបរិច្ឆេទ	17,934	24,076	22,955	2,410	67,375	276,911
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	(11,600)
នាថ្ងៃទី៣១ ខែធ្នូ	108,694	110,453	134,970	23,151	377,268	1,541,140
តម្លៃសុទ្ធ						
នាថ្ងៃទី១ ខែមករា	34,719	53,058	55,109	6,407	149,293	614,640
នាថ្ងៃទី៣១ ខែធ្នូ	52,296	47,869	84,578	8,337	193,080	788,732

ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

12. ទ្រព្យសកម្មអរូបី

2024	កុំព្យូទ័រសូហ្វវែរ	ទ្រព្យកំពុង	សរុប	
	ដុល្លារអាមេរិក	ដំណើរការ	ដុល្លារអាមេរិក	ពាន់រៀល
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	(កំណត់សម្គាល់ 5)
ផ្ទៃដី				
នាថ្ងៃទី១ ខែមករា	114,236	24,025	138,261	564,796
ការទិញបន្ថែម	25,698	-	25,698	104,617
ការផ្ទេរ	24,025	(24,025)	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(9,478)
នាថ្ងៃទី៣១ ខែធ្នូ	163,959	-	163,959	659,935
ដកៈ រំលស់បង្គុះ				
នាថ្ងៃទី១ ខែមករា	61,468	-	61,468	251,097
រំលស់ក្នុងការិយបរិច្ឆេទ	9,969	-	9,969	40,582
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(4,147)
នាថ្ងៃទី៣១ ខែធ្នូ	71,437	-	71,437	287,532
តម្លៃយោង				
នាថ្ងៃទី១ ខែមករា	52,768	24,025	76,793	313,699
នាថ្ងៃទី៣១ ខែធ្នូ	92,522	-	92,522	372,401

ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

12. ទ្រព្យសកម្មអរូបី (ត)

2023	ការងារកំពុង			
	កុំព្យូទ័រសូហ្វវែរ ដុល្លារអាមេរិក	ដំណើរការ ដុល្លារអាមេរិក	សរុប	
			ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
ផ្ទៃដី				
នាថ្ងៃទី១ ខែមករា	92,164	-	92,164	379,439
ការទិញបន្ថែម	22,072	24,025	46,097	189,459
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(4,102)
នាថ្ងៃទី៣១ ខែធ្នូ	114,236	24,025	138,261	564,796
ដកៈ រំលស់បន្ត				
នាថ្ងៃទី១ ខែមករា	55,885	-	55,885	230,079
រំលស់ក្នុងការិយបរិច្ឆេទ	5,583	-	5,583	22,946
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(1,928)
នាថ្ងៃទី៣១ ខែធ្នូ	61,468	-	61,468	251,097
តម្លៃយោង				
នាថ្ងៃទី១ ខែមករា	36,279	-	36,279	149,360
នាថ្ងៃទី៣១ ខែធ្នូ	52,768	24,025	76,793	313,699

រួមបញ្ចូលនៅក្នុងផ្ទៃដីនៃទ្រព្យសកម្មអរូបី មានផ្ទៃដីសរុបចំនួន 52,680 ដុល្លារអាមេរិក ត្រូវបានរំលស់ទាំងស្រុង នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣៖ 52,680 ដុល្លារអាមេរិក) ប៉ុន្តែនៅបន្តដាក់ឱ្យប្រើប្រាស់នៅឡើយ។

ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

13. ប្រាក់កម្ចី

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
<i>រយៈពេលខ្លី៖</i>				
សាជីវកម្ម	2,333,535	9,392,478	4,878,238	19,927,602
ឯកត្តជន	12,361,418	49,754,707	6,865,670	28,046,262
	<u>14,694,953</u>	<u>59,147,185</u>	<u>11,743,908</u>	<u>47,973,864</u>
<i>រយៈពេលវែង៖</i>				
សាជីវកម្ម	5,420,161	21,816,148	4,325,279	17,668,765
ឯកត្តជន	2,669,621	10,745,225	1,975,542	8,070,089
	<u>8,089,782</u>	<u>32,561,373</u>	<u>6,300,821</u>	<u>25,738,854</u>
ប្រាក់កម្ចីសរុបដុល	22,784,735	91,708,558	18,044,729	73,712,718
បូក៖ ការប្រាក់បង្គរត្រូវទូទាត់	139,025	559,576	169,268	691,460
	<u>22,923,760</u>	<u>92,268,134</u>	<u>18,213,997</u>	<u>74,404,178</u>

ការផ្ទៀងផ្ទាត់នៃបម្រែបម្រួលនៃបំណុលធៀបនឹងលំហូរទឹកប្រាក់ពីសកម្មភាពហិរញ្ញប្បទាន និងលំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ប្រាក់កម្ចីដុល				
នាថ្ងៃទី១ ខែមករា	18,044,729	73,712,718	15,211,492	62,625,713
លំហូរទឹកប្រាក់ពីសកម្មភាពហិរញ្ញប្បទាន				
សាច់ប្រាក់ទទួលបានពីប្រាក់កម្ចី	29,264,205	119,134,579	19,311,385	79,369,792
ការទូទាត់សងប្រាក់កម្ចី	(24,557,035)	(99,971,689)	(16,489,735)	(67,772,811)
ខាតលើអត្រាប្តូរប្រាក់បរទេស	32,836	133,675	11,587	47,623
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(1,300,725)	-	(557,599)
នាថ្ងៃទី៣១ ខែធ្នូ	<u>22,784,735</u>	<u>91,708,558</u>	<u>18,044,729</u>	<u>73,712,718</u>

ខេម ប៊ីហ្វូហ្វិញវត្ថុ លីមីតធីត

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

13. ប្រាក់កម្ចី (ត)

ការផ្ទៀងផ្ទាត់នៃបម្រែបម្រួលនៃបំណុលធៀបនឹងលំហូរទឹកប្រាក់ពីសកម្មភាពហិរញ្ញប្បទាន និងលំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ៖ (ត)

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
ការប្រាក់បង្កត្រូវទូទាត់				
នាថ្ងៃទី១ ខែមករា	169,268	691,460	129,585	533,501
ចំណាយលើការប្រាក់	1,533,850	6,244,303	1,106,166	4,546,342
ការប្រាក់បានបង់	(1,564,093)	(6,367,423)	(1,066,483)	(4,383,245)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(8,764)	-	(5,138)
នាថ្ងៃទី៣១ ខែធ្នូ	139,025	559,576	169,268	691,460
	22,923,760	92,268,134	18,213,997	74,404,178

សមតុល្យប្រាក់កម្ចី ត្រូវបានវិភាគដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
ក. តាមកាលវេលា៖				
រយៈពេល ១ខែ	1,216,843	4,897,793	1,069,287	4,368,037
ចន្លោះពី 2 ទៅ 3ខែ	2,503,657	10,077,219	2,730,331	11,153,402
ចន្លោះពី 4 ទៅ 12ខែ	11,590,794	46,652,946	5,284,130	21,585,671
ចន្លោះពី 1 ទៅ 5ឆ្នាំ	7,586,005	30,533,670	8,880,854	36,278,289
លើសពី 5ឆ្នាំ	26,461	106,506	249,395	1,018,779
	22,923,760	92,268,134	18,213,997	74,404,178

ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

13. ប្រាក់កម្ចី (ត)

សមតុល្យប្រាក់កម្ចី ត្រូវបានវិភាគដូចខាងក្រោម៖ (ត)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ខ. តាមរូបិយប័ណ្ណ៖				
ប្រាក់រៀលខ្មែរ	2,251,072	9,060,565	2,165,100	8,844,434
ប្រាក់ដុល្លារអាមេរិក	20,672,688	83,207,569	16,048,897	65,559,744
	<u>22,923,760</u>	<u>92,268,134</u>	<u>18,213,997</u>	<u>74,404,178</u>
គ. តាមរយៈទំនាក់ទំនង៖				
សម្ព័ន្ធព្យាតិ	4,149,226	16,700,635	3,960,947	16,180,468
មិនមែនសម្ព័ន្ធព្យាតិ	18,774,534	75,567,499	14,253,050	58,223,710
	<u>22,923,760</u>	<u>92,268,134</u>	<u>18,213,997</u>	<u>74,404,178</u>

ឃ. តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)៖

អត្រាការប្រាក់ប្រចាំឆ្នាំលើប្រាក់កម្ចីមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
ប្រាក់រៀលខ្មែរ	2.00% - 10.00%	2.00% - 10.00%
ប្រាក់ដុល្លារអាមេរិក	<u>2.00% - 10.00%</u>	<u>2.00% - 10.00%</u>

14. អនុបំណុល

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
អនុបំណុល (*)	<u>600,579</u>	<u>2,417,330</u>	<u>900,986</u>	<u>3,680,528</u>

ខេមា ហិរញ្ញវត្ថុ លីមីតធីត

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

14. អនុបំណុល (ត)

ការរៀបចំផ្ទៃក្នុងនៃប្រែប្រួលនៃអនុបំណុលធៀបនឹងលំហូរទឹកប្រាក់ពីសកម្មភាពហិរញ្ញប្បទាន និងលំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការមានដូចខាងក្រោម៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 5)		(កំណត់សម្គាល់ 5)	
អនុបំណុលដុល				
នាថ្ងៃទី១ ខែមករា	900,034	3,676,639	2,200,023	9,057,495
លំហូរទឹកប្រាក់ពីសកម្មភាពហិរញ្ញប្បទាន				
សាច់ប្រាក់ទទួលបានពីអនុបំណុល			-	-
ការទូទាត់សងអនុបំណុល	(300,092)	(1,221,675)	(299,989)	(1,232,955)
ការផ្ទេរទៅដើមទុន	-	-	(1,000,000)	(4,000,000)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(40,197)	-	(147,901)
នាថ្ងៃទី៣១ ខែធ្នូ	599,942	2,414,767	900,034	3,676,639
ការប្រាក់បង់ត្រូវទូទាត់				
នាថ្ងៃទី១ ខែមករា	952	3,889	2,020	8,316
លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ				
ចំណាយលើការប្រាក់	58,196	236,916	117,084	481,215
ការប្រាក់បានបង់	(58,511)	(238,198)	(118,152)	(485,605)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(44)	-	(37)
នាថ្ងៃទី៣១ ខែធ្នូ	637	2,563	952	3,889
	600,579	2,417,330	900,986	3,680,528

ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

15. បំណុលផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)	
ប្រាក់បង់មុនបានពីអតិថិជន	160,557	646,242	127,560	521,083
ពន្ធកាត់ទុកត្រូវទូទាត់	22,621	91,050	16,376	66,896
ចំណាយបង្គរ និងផ្សេងៗត្រូវទូទាត់	21,314	85,789	7,505	30,658
ប្រាក់អតីតភាពការងារ	7,655	30,811	8,330	34,028
ប្រាក់រង្វាន់បង្គរ	2,164	8,710	4,257	17,390
បំណុលផ្សេងៗ	2,676	10,771	9,940	40,604
	<u>216,987</u>	<u>873,373</u>	<u>173,968</u>	<u>710,659</u>

16. ពន្ធលើប្រាក់ចំណេញ

ក. អត្រាពន្ធផ្លូវការ

អនុលោមតាមច្បាប់ស្តីពីសារពើពន្ធនៃព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណេញសាជីវកម្ម ដោយគណនាតាមអត្រា 20% នៃប្រាក់ចំណេញជាប់ពន្ធ ឬក៏បង់ពន្ធអប្បបរមា ដោយគណនាតាមអត្រា 1% នៃប្រាក់ចំណូលសរុប ទៅតាមចំនួនមួយណាដែលធំជាង។

យោងតាមប្រកាសលេខ 638 ចុះថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ អង្គភាពត្រូវបានលើកលែងពីការបង់ពន្ធអប្បបរមាប្រសិនបើខ្លួនរក្សាកំណត់ត្រាបញ្ជីគណនេយ្យបានត្រឹមត្រូវ និងទទួលបានការអនុម័តពីអគ្គនាយកដ្ឋានពន្ធដារ។

ក្រុមហ៊ុន បានទទួលវិញ្ញាបនបត្របញ្ជាក់ការកត់ត្រាបញ្ជីគណនេយ្យបានត្រឹមត្រូវ និងវិញ្ញាបនបត្រសារពើពន្ធប្រភេទមាស ពីអគ្គនាយកដ្ឋានពន្ធដារនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ និងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២។ ក្រុមហ៊ុនត្រូវបានលើកលែងនូវការបង់ពន្ធអប្បបរមា សម្រាប់ឆ្នាំ២០២៣ និងឆ្នាំ២០២៤ រៀងគ្នា។ ការលើកលែងនេះត្រូវបានបន្ត បន្ទាប់ពីការទទួលបានវិញ្ញាបនបត្រកត់ត្រាបញ្ជីគណនេយ្យបានត្រឹមត្រូវ និងវិញ្ញាបនបត្រសារពើពន្ធប្រភេទមាស នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ និងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ រៀងគ្នា ដោយធានាបាននូវការបន្តការលើកលែងពន្ធអប្បបរមាសម្រាប់ឆ្នាំ២០២៥ និងឆ្នាំ២០២៦។

ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

16. ពន្ធលើប្រាក់ចំណេញ (ត)

ខ. ចំណាយពន្ធលើប្រាក់ចំណេញ

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 5)		(កំណត់សម្គាល់ 5)	
ចំណាយពន្ធប្រចាំឆ្នាំ	-	-	47,518	195,299
ចំណាយពន្ធពន្យារ	68,508	278,896	29,454	121,056
	<u>68,508</u>	<u>278,896</u>	<u>76,972</u>	<u>316,355</u>

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

ខ. ចំណាយពន្ធលើប្រាក់ចំណេញ (ត)

	2024			2023		
	%	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	%	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
ប្រាក់ចំណេញមុនដកពន្ធ		312,043	1,270,328		350,366	1,440,004
ពន្ធលើប្រាក់ចំណេញតាមអត្រាពន្ធផ្លូវការ 20%	20	62,409	254,067	20	70,073	288,000
ចំណាយមិនអាចកាត់កងបាន	2	6,099	24,829	2	6,899	28,355
ចំណាយពន្ធលើប្រាក់ចំណេញ	22	68,508	278,896	22	76,972	316,355

35

ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

16. ពន្ធលើប្រាក់ចំណេញ (ត)

គ. (ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំជាទ្រព្យសកម្ម)/បំណុល

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
នាថ្ងៃទី១ ខែមករា	12,599	51,467	75,773	311,957
ទទួលស្គាល់ក្នុងរបាយការណ៍ ចំណេញ ឬខាត	-	-	47,518	195,299
ពន្ធលើប្រាក់ចំណេញបានបង់	(54,017)	(219,903)	(110,692)	(454,944)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	1,729	-	(845)
នាថ្ងៃទី៣១ ខែធ្នូ	<u>(41,418)</u>	<u>(166,707)</u>	<u>12,599</u>	<u>51,467</u>

ឃ. ពន្ធពន្យារជាបំណុលសុទ្ធ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
ពន្ធពន្យារជាទ្រព្យសកម្ម	91,628	368,802	66,171	270,308
ពន្ធពន្យារជាបំណុល	(190,783)	(767,901)	(96,818)	(395,501)
ពន្ធពន្យារបំណុលសុទ្ធ	<u>(99,155)</u>	<u>(399,099)</u>	<u>(30,647)</u>	<u>(125,193)</u>

ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

16. ពន្ធលើប្រាក់ចំណេញ (ត)

ឃ. ពន្ធពន្យារជាបំណុលសុទ្ធ (ត)

ពន្ធពន្យារជា(បំណុល)/ទ្រព្យសកម្ម រួមមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
កម្រៃសេវាឥណទានដែល				
មិនទាន់រំលស់	82,088	330,404	63,847	260,815
ប្រាក់ខាតពន្ធមិនទាន់ប្រើប្រាស់	5,309	21,369	-	-
ទ្រព្យ និងបរិក្ខារ	3,172	12,767	(87)	(355)
ការជួលជាភតិសន្យាប្រតិបត្តិការ				
ស្របតាមមូលដ្ឋានរំលស់ថេរ	924	3,719	658	2,687
សំវិធានធនលើអតីតភាពការងារ	135	543	1,666	6,806
កម្រៃសេវាប្រាក់កម្ចីដែល				
មិនទាន់រំលស់	(3,339)	(13,439)	(4,410)	(18,015)
សំវិធានធនលើការខាតបង់				
ឱនភាពនៃតម្លៃ	(187,444)	(754,462)	(92,321)	(377,131)
	(99,155)	(399,099)	(30,647)	(125,193)

បម្រែបម្រួលពន្ធពន្យារជាបំណុលសុទ្ធ រួមមានដូចខាងក្រោម៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
នាថ្ងៃទី១ ខែមករា	(30,647)	(125,193)	(1,193)	(4,912)
ទទួលស្គាល់ក្នុងរបាយការណ៍				
ចំណេញ ឬ ខាត	(68,508)	(278,896)	(29,454)	(121,056)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	4,990	-	775
នាថ្ងៃទី៣១ ខែធ្នូ	(99,155)	(399,099)	(30,647)	(125,193)

ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

17. ដើមទុន

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)	
បានចុះបញ្ជី បោះផ្សាយ និងបង់គ្រប់ចំនួន				
7,343,000 ភាគហ៊ុនដែលមាន				
តម្លៃចារឹក 1 ដុល្លារអាមេរិក				
ក្នុងមួយហ៊ុន	7,343,000	29,372,000	7,343,000	29,372,000

ភាគទុនិករបស់ក្រុមហ៊ុន និងភាគកម្ម មានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤/២០២៣		
	% នៃ	ចំនួន	ទឹកប្រាក់
	កម្មសិទ្ធិ	ភាគហ៊ុន	ដុល្លារអាមេរិក
លោកជំទាវ អ៊ូ សាន	51.56%	3,786,229	3,786,229
លោកស្រី ឱត នីតា	48.44%	3,556,771	3,556,771
	100.00%	7,343,000	7,343,000
សមមូលពាន់រៀល (កំណត់សម្គាល់ ៥)			29,372,000

បម្រែបម្រួលនៃដើមទុន មានដូចខាងក្រោម៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)	
នាថ្ងៃទី១ ខែមករា	7,343,000	29,372,000	5,593,000	22,372,000
ផ្ទេរពីអនុបំណុល	-	-	1,000,000	4,000,000
ផ្ទេរពីប្រាក់ចំណេញរក្សាទុក	-	-	750,000	3,000,000
នាថ្ងៃទី៣១ ខែធ្នូ	7,343,000	29,372,000	7,343,000	29,372,000

ពុំមានការប្រែប្រួលភាគទុនិក និងចនាសម្ព័ន្ធភាគហ៊ុនរបស់ក្រុមហ៊ុន ក្នុងអំឡុងឆ្នាំការិយបរិច្ឆេទហិរញ្ញវត្ថុនោះទេ។

ខេមា ហ៊ីប៊ូហ្វេស្ទ លីមីតធីត

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

18. ទុនបម្រុងតាមបទប្បញ្ញត្តិ

ទុនបម្រុងតាមបទប្បញ្ញត្តិ សំដៅទៅលើភាពខុសគ្នានៃសំវិធានធនរវាងឱនភាពនៃតម្លៃលើឥណទានផ្តល់ដល់អតិថិជន ដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម និងការធ្វើសំវិធានធនតាមបទប្បញ្ញត្តិ ដោយអនុលោមតាមធនាគារជាតិនៃកម្ពុជា។

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ក្រុមហ៊ុនបានផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅគណនីទុនបម្រុងតាមបទប្បញ្ញត្តិចំនួន 531,057 ដុល្លារអាមេរិក ដែលបានមកពីភាពខុសគ្នារវាងឱនភាពនៃតម្លៃលើឥណទានផ្តល់ដល់អតិថិជនតាមសំវិធានធនតាមបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា និង ស.រ.ទ.ហ.ក.អ សម្រាប់ ស.ត.ម (ឆ្នាំ២០២៣៖ 203,446 ដុល្លារអាមេរិក)។

សរុប
ដុល្លារអាមេរិក

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

សំវិធានធនតាមធនាគារជាតិនៃកម្ពុជា	1,737,083
សំវិធានធនលើឥណទានផ្តល់ដល់អតិថិជនតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម	(462,831)
ទុនបម្រុងតាមបទប្បញ្ញត្តិ (ក)	1,274,252

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

សំវិធានធនតាមធនាគារជាតិនៃកម្ពុជា	1,164,703
សំវិធានធនលើឥណទានផ្តល់ដល់អតិថិជនតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម	(421,508)
ទុនបម្រុងតាមបទប្បញ្ញត្តិ (ខ)	743,195
ការផ្ទេរពីទុនបម្រុងតាមបទប្បញ្ញត្តិទៅប្រាក់ចំណេញរក្សាទុក (ក)–(ខ)	531,057
ពាន់រៀល (កំណត់សម្គាល់ 5)	2,137,504

ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

19. ចំណូលពីការប្រាក់

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
ឥណទានផ្តល់ដល់អតិថិជន	4,425,957	18,018,071	3,728,483	15,324,065
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	4,872	19,834	3,870	15,906
សមតុល្យនៅធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុនានា	800	3,257	978	4,020
	<u>4,431,629</u>	<u>18,041,162</u>	<u>3,733,331</u>	<u>15,343,991</u>

20. ចំណាយលើការប្រាក់

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
រយៈពេលខ្លី៖				
ប្រាក់កម្ចី	923,043	3,757,708	671,978	2,761,830
រយៈពេលវែង៖				
ប្រាក់កម្ចី	610,807	2,486,595	434,188	1,784,513
អនុបំណុល	58,196	236,916	117,084	481,215
	<u>1,592,046</u>	<u>6,481,219</u>	<u>1,223,250</u>	<u>5,027,558</u>

21. ចំណូលពីប្រតិបត្តិការផ្សេងៗ

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
កម្រៃជាកពិន័យ	131,889	536,921	116,646	479,415
ចំណេញពីការប្តូររូបិយប័ណ្ណដែល				
មិនទាន់កើតឡើងជាក់ស្តែង- សុទ្ធ	24,358	99,161	13,264	54,515
ខាតពីការប្តូររូបិយប័ណ្ណដែលបាន				
កើតឡើងជាក់ស្តែង- សុទ្ធ	(587)	(2,390)	(2,408)	(9,897)
	<u>155,660</u>	<u>633,692</u>	<u>127,502</u>	<u>524,033</u>

ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

22. ចំណាយលើបុគ្គលិក

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
ប្រាក់បៀវត្សរ៍	1,494,683	6,084,854	1,309,387	5,381,581
ប្រាក់រង្វាន់	130,766	532,348	107,154	440,403
ការរួមចំណែកមូលនិធិសន្តិសុខជាតិ	110,007	447,838	82,824	340,407
វគ្គបណ្តុះបណ្តាល	26,003	105,858	17,133	70,416
ផ្សេងៗ	70,615	287,475	50,499	207,551
	<u>1,832,074</u>	<u>7,458,373</u>	<u>1,566,997</u>	<u>6,440,358</u>

23. រំលស់លើទ្រព្យរូបិ៍ និងទ្រព្យអរូបិ៍

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
រំលស់ទ្រព្យនិងបរិក្ខារ (កំណត់សម្គាល់ 11)	76,897	313,048	67,375	276,911
រំលស់លើទ្រព្យសកម្មអរូបិ៍ (កំណត់សម្គាល់ 12)	9,969	40,584	5,583	22,946
	<u>86,866</u>	<u>353,632</u>	<u>72,958</u>	<u>299,857</u>

24. ចំណាយលើប្រតិបត្តិការផ្សេងៗ

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
ចំណាយលើការជួល	214,416	872,888	193,243	794,229
ចំណាយលើការធ្វើដំណើរ និងយានយន្ត	108,578	442,021	86,030	353,584
សរុបរង	<u>322,994</u>	<u>1,314,909</u>	<u>279,273</u>	<u>1,147,813</u>

ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

24. ចំណាយលើប្រតិបត្តិការផ្សេងៗ

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
កម្រៃ និងពន្ធ	72,571	295,437	62,211	255,687
ចំណាយលើសម្ភារៈ និងបរិក្ខារការិយាល័យ	36,720	149,487	46,772	192,233
ថ្លៃសេវាសន្តិសុខ	51,208	208,468	43,430	178,497
ចំណាយលើការផ្សព្វផ្សាយ	49,265	200,558	27,393	112,585
កម្រៃវិជ្ជាជីវៈ	48,066	195,677	28,643	117,723
ចំណាយទឹកភ្លើង	44,826	182,487	38,494	158,210
ការជួសជុល និងថែទាំ	37,504	152,679	29,792	122,445
ចំណាយលើទំនាក់ទំនង	23,935	97,439	18,525	76,138
ចំណាយលើការបោះពុម្ព និងថតចម្លង	1,792	7,295	1,813	7,451
ចំណាយផ្សេងៗ	35,252	143,509	40,074	164,704
សរុបរង	401,139	1,633,036	337,147	1,385,673
	724,133	2,947,945	616,420	2,533,486

25. សម្ព័ន្ធឯក្ខណៈ

ក. អត្តសញ្ញាណរបស់សម្ព័ន្ធឯក្ខណៈ

សម្ព័ន្ធឯក្ខណៈ និងទំនាក់ទំនងរបស់ពួកគេជាមួយក្រុមហ៊ុនមានដូចខាងក្រោម៖

ទំនាក់ទំនង	សម្ព័ន្ធឯក្ខណៈ
ភាគទុនិកៈ	យោងតាមកំណត់សម្គាល់ 17
លោកជំទាវ អ៊ូ សាន	
លោកស្រី ឌិត នីតា	
អ្នកគ្រប់គ្រងសំខាន់ៗ	អភិបាលរបស់ក្រុមហ៊ុនទាំងអស់ ដែលធ្វើការសម្រេចចិត្តសំខាន់ៗទាក់ទងនឹងទិសដៅយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន និងបុគ្គលិកគ្រប់គ្រងជាន់ខ្ពស់ (រួមទាំងសមាជិកគ្រួសារជិតស្និទ្ធរបស់ពួកគេ)។

ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

25. សម្ព័ន្ធហិរញ្ញវត្ថុ

ខ. ប្រតិបត្តិការជាមួយសម្ព័ន្ធហិរញ្ញវត្ថុ

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
សមាជិកគ្រួសារជិតស្និទ្ធបស់ភាគទុនិក				
ចំណាយលើការប្រាក់	385,713	1,570,237	417,009	1,713,907
អ្នកគ្រប់គ្រងសំខាន់ៗ (ចាប់ពីតំណែងអ្នកគ្រប់គ្រង ដោយផ្នែកឡើងទៅ)				
ចំណូលពីការប្រាក់	10,374	41,755	10,722	44,067
លាភការអ្នកគ្រប់គ្រងសំខាន់ៗ	404,710	1,647,574	389,759	1,601,909

គ. សមតុល្យជាមួយសម្ព័ន្ធហិរញ្ញវត្ថុ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
សមាជិកគ្រួសារជិតស្និទ្ធបស់ភាគទុនិក				
ប្រាក់កម្ចី	4,138,019	16,655,526	3,960,947	16,180,468
អនុបំណុល	599,942	2,414,767	900,034	3,676,639
ការប្រាក់បង្គរត្រូវទូទាត់	11,844	47,673	14,758	60,286
អ្នកគ្រប់គ្រងសំខាន់ៗ (ចាប់ពីតំណែងអ្នកគ្រប់គ្រង ដោយផ្នែកឡើងទៅ)				
ឥណទានផ្តល់ដល់បុគ្គលិក	100,560	404,755	121,761	497,394
ការប្រាក់បង្គរត្រូវទទួល	403	1,622	519	2,120

ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

26. ចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

តារាងខាងក្រោម បង្ហាញពីការរៀបចំផ្ទេរធាតុនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ និងចំណាត់ថ្នាក់នៃឧបករណ៍ហិរញ្ញវត្ថុរវាងតាមរំលស់ថ្លៃដើម។

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	តាម	ដក	តម្លៃយោងសរុប	
	រំលស់ថ្លៃដើម ដុល្លារអាមេរិក	ឱនភាពនៃតម្លៃ ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ក្នុងដៃ	80,025	-	80,025	322,101
សមតុល្យនៅធនាគារ និងគ្រឹះស្ថាន ហិរញ្ញវត្ថុនានា	159,908	-	159,908	643,630
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	378,239	-	378,239	1,522,412
ឥណទានផ្តល់ដល់អតិថិជន	31,915,417	(462,831)	31,452,586	126,596,659
ទ្រព្យសកម្មផ្សេងៗ(*)	43,128	-	43,128	173,590
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	<u>32,576,717</u>	<u>(462,831)</u>	<u>32,113,886</u>	<u>129,258,392</u>
បំណុលហិរញ្ញវត្ថុ				
ប្រាក់កម្ចី	22,923,760	-	22,923,760	92,268,134
អនុបំណុល	600,579	-	600,579	2,417,330
បំណុលផ្សេងៗ(**)	23,990	-	23,990	96,560
បំណុលហិរញ្ញវត្ថុសរុប	<u>23,548,329</u>	<u>-</u>	<u>23,548,329</u>	<u>94,782,024</u>

(*) ទ្រព្យសកម្មផ្សេងៗទៀតរួមមានប្រាក់កក់ដែលអាចដកវិញជាសាច់ប្រាក់ និងទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗទៀតដែលមិនរាប់បញ្ចូលការបង់ប្រាក់ជាមុន។

(**) បំណុលផ្សេងៗទៀតមិនរាប់បញ្ចូលពន្ធដែលត្រូវបង់ ដែលមិនត្រូវបានចាត់ទុកថាជាបំណុលហិរញ្ញវត្ថុទេ។

ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

26. ចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

តារាងខាងក្រោម បង្ហាញការរៀបចំថ្នាក់រាងធាតុនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ និងចំណាត់ថ្នាក់នៃឧបករណ៍ហិរញ្ញវត្ថុ ។ (ត)

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	តាម	ដក	តម្លៃយោងសរុប	
	រំលស់ថ្លៃដើម ដុល្លារអាមេរិក	ឱនភាពនៃតម្លៃ ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ក្នុងដៃ	191,035	-	191,035	780,378
សមតុល្យនៅធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុនានា	41,687	-	41,687	170,291
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	371,164	-	371,164	1,516,205
ឥណទានផ្តល់ដល់អតិថិជន	27,121,280	(421,508)	26,699,772	109,068,570
ទ្រព្យសកម្មផ្សេងៗ(*)	38,743	-	38,743	158,265
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	<u>27,763,909</u>	<u>(421,508)</u>	<u>27,342,401</u>	<u>111,693,709</u>
បំណុលហិរញ្ញវត្ថុ				
ប្រាក់កម្ចី	18,213,997	-	18,213,997	74,404,178
អនុបំណុល	900,986	-	900,986	3,680,528
បំណុលផ្សេងៗ(**)	17,445	-	17,445	71,262
បំណុលហិរញ្ញវត្ថុសរុប	<u>19,132,428</u>	<u>-</u>	<u>19,132,428</u>	<u>78,155,968</u>

ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

27. កិច្ចសន្យា និងយថាភាព

ក. កិច្ចសន្យាភតិសន្យា

ក្រុមហ៊ុន មានកិច្ចសន្យាទាក់ទងនឹងកិច្ចព្រមព្រៀងភតិសន្យាប្រតិបត្តិការលើការផ្តល់ការិយាល័យកណ្តាល និងសាខា ភតិសន្យាអប្បបរមាធានាពេលអនាគតមានចំនួនដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
រយៈពេល 1ឆ្នាំ	171,463	690,140	190,644	778,781
រយៈពេល 1 ទៅ 5ឆ្នាំ	283,767	1,142,164	423,465	1,729,855
	<u>455,230</u>	<u>1,832,304</u>	<u>614,109</u>	<u>2,508,636</u>

ខ. យថាភាពលើពន្ធ

នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ (អ.ព.ជ) បានចេញលិខិតជូនដំណឹងស្តីពីការធ្វើសវនកម្មពន្ធពេញលេញ សម្រាប់ការិយបរិច្ឆេទចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។ នាការិយបរិច្ឆេទនៃរបាយការណ៍នេះ សវនកម្មពន្ធដារនៅកំពុងដំណើរការនៅឡើយ។

ក្រុមហ៊ុនវាយតម្លៃកាតព្វកិច្ចសារពើពន្ធរបស់ខ្លួន ដោយផ្អែកលើច្បាប់ និងបទប្បញ្ញត្តិសារពើពន្ធជាធរមាននានាគិតត្រឹមកាលបរិច្ឆេទរបាយការណ៍។ ដោយសារតែលក្ខណៈវិវត្តន៍នៃបទប្បញ្ញត្តិសារពើពន្ធការកំណត់ពន្ធជាក់លាក់មួយចំនួន តម្រូវឲ្យប្រើប្រាស់នូវការវិនិច្ឆ័យ និងការបកស្រាយ។ អ្នកគ្រប់គ្រងបានអនុវត្តការវិនិច្ឆ័យក្នុងការកំណត់នូវស្ថានភាពសារពើពន្ធរបស់ក្រុមហ៊ុន និងបន្តតាមដានការវិវត្តន៍នានាលើបទប្បញ្ញត្តិដែលពាក់ព័ន្ធ។ ទោះបីជាក្រុមហ៊ុនខិតខំអនុវត្តតាមលក្ខខណ្ឌតម្រូវនៃច្បាប់ និងបទប្បញ្ញត្តិសារពើពន្ធនាពេលបច្ចុប្បន្នក្តី ការបកស្រាយអំពីបទប្បញ្ញត្តិសារពើពន្ធមួយចំនួនអាចមានភាពផ្សេងៗពីគ្នា។ និយ័តកម្មនានា (ប្រសិនបើមាន) ដែលជាលទ្ធផលនៃការត្រួតពិនិត្យអនុលោមភាពតាមច្បាប់ និងបទប្បញ្ញត្តិ នឹងត្រូវដាក់បញ្ចូលទៅក្នុងរបាយការណ៍ហិរញ្ញវត្ថុទៅតាមករណីជាក់ស្តែង នៅពេលដែលការត្រួតពិនិត្យត្រូវបានធ្វើឡើង និងបានបញ្ចប់សព្វគ្រប់ដោយអាជ្ញាធរពន្ធដារ។

ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

28. គោលនយោបាយគណនេយ្យសំខាន់ៗ

គោលនយោបាយគណនេយ្យសំខាន់ៗ ដែលបានបង្ហាញនៅខាងក្រោមនេះ ត្រូវបានអនុវត្តដោយសង្គតិភាពនៅ គ្រប់ការិយបរិច្ឆេទដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ លើកលែងតែមានការបង្ហាញផ្សេងពីនេះ។

ក. ប្រតិបត្តិការជារូបិយប័ណ្ណបរទេស

សកម្មភាពប្រតិបត្តិការជារូបិយប័ណ្ណក្រៅពីប្រាក់ដុល្លារអាមេរិក ត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិក ដោយ ប្រើប្រាស់អត្រាប្តូរប្រាក់នៅថ្ងៃប្រតិបត្តិការនោះ។

ទ្រព្យសកម្មរូបិយវត្ថុ និងបំណុលរូបិយវត្ថុនាការបរិច្ឆេទរបាយការណ៍ដែលជារូបិយប័ណ្ណក្រៅពីប្រាក់ដុល្លារ អាមេរិក ត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិកដោយប្រើអត្រានាការបរិច្ឆេទរបាយការណ៍។ ធាតុមិនមែន រូបិយវត្ថុ ដែលត្រូវបានវាស់វែងផ្នែកលើថ្លៃដើមប្រវត្តិសាស្ត្រជារូបិយប័ណ្ណបរទេសផ្សេងទៀត ត្រូវបានប្តូរ ដោយប្រើប្រាស់ អត្រាប្តូរប្រាក់នៅកាលបរិច្ឆេទនៃប្រតិបត្តិការដំបូង។ ភាពលម្អៀងពីការប្តូររូបិយប័ណ្ណជាទូទៅ ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត។

ខ. ឧបករណ៍ហិរញ្ញវត្ថុ

(i) ការទទួលស្គាល់

ក្រុមហ៊ុនទទួលស្គាល់ជាលើកដំបូងនូវទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ នៅពេលដែលក្រុមហ៊ុន ក្លាយជាភាគីនៃកិច្ចសន្យាឧបករណ៍ហិរញ្ញវត្ថុ។

ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្រប ឬកន្លះថ្លៃដើមប្រតិបត្តិការ ដែលកើតមកពីការទិញ ឬបោះផ្សាយទ្រព្យសកម្ម និងបំណុលទាំងនោះ។

(ii) ការចាត់ចំណាត់ថ្នាក់

ក្រុមហ៊ុនចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ជាឧបករណ៍ហិរញ្ញវត្ថុមូលដ្ឋាន ស្របទៅតាម ផ្នែកទី១១ ឧបករណ៍ហិរញ្ញវត្ថុមូលដ្ឋាន។

(iii) ការឈប់ទទួលស្គាល់

ក្រុមហ៊ុន ឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ នៅពេលដែលសិទ្ធិទទួលបានលំហូរទឹកប្រាក់តាមកិច្ច សន្យា នៃទ្រព្យសកម្មនោះផុតកំណត់ ឬបានទូទាត់ ឬក្រុមហ៊ុន បានផ្ទេរសិទ្ធិក្នុងការទទួលបានលំហូរទឹក ប្រាក់តាមកិច្ចសន្យាក្នុងប្រតិបត្តិការដែលរាល់ហានិភ័យ និងអត្ថប្រយោជន៍នៃភាពជាកម្មសិទ្ធិទាំងអស់នៃ ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានផ្ទេរ ឬក្នុងករណីដែលក្រុមហ៊ុនមិនផ្ទេរ ឬមិនរក្សាទុកនូវរាល់ហានិភ័យ និង អត្ថប្រយោជន៍នៃភាពជាកម្មសិទ្ធិ ហើយក្រុមហ៊ុនមិនរក្សាការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ។

ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

28. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ខ. ឧបករណ៍ហិរញ្ញវត្ថុ (ត)

(iii) ការឈប់ទទួលស្គាល់ (ត)

ក្រុមហ៊ុនឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលកាតព្វកិច្ចក្រោមកិច្ចសន្យាត្រូវបានរំលាយ ឬ
លុបចោល ឬផុតអាណត្តិ។

(iv) ការកាត់កង

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ អាចត្រូវបានកាត់កងគ្នាបាន និងត្រូវបានបង្ហាញជាចំនួនសុទ្ធនៅក្នុង
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ លុះត្រាតែក្រុមហ៊ុនមានសិទ្ធិតាមច្បាប់ដើម្បីធ្វើការកាត់កងគ្នាបាន និង
មានបំណងធ្វើការទូទាត់ដោយផ្អែកលើមូលដ្ឋានចំនួននៅសល់សុទ្ធ ឬក៏ទទួលស្គាល់ទ្រព្យសកម្ម និងទូទាត់
បំណុលក្នុងពេលដំណាលគ្នា។

(v) ការវាស់វែងរំលស់ថ្លៃដើម

រំលស់ថ្លៃដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ គឺជាចំនួនទឹកប្រាក់ដែលទ្រព្យសកម្មហិរញ្ញវត្ថុ ឬ
បំណុលហិរញ្ញវត្ថុត្រូវបានវាស់វែងនៅពេលទទួលស្គាល់ជាលើកដំបូង ដកការទូទាត់ប្រាក់ដើម និងបូក ឬដក
រំលស់បង្គរដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព នៃភាពខុសគ្នារវាងចំនួនទឹកប្រាក់ដែលបានទទួលស្គាល់
ដំបូង និងពេលដល់កាលកំណត់ ដកឱនភាពនៃតម្លៃ។

(vi) ការវាស់វែងតម្លៃសមស្រប

តម្លៃសមស្រប គឺជាតម្លៃដែលនឹងទទួលបានដោយការលក់ទ្រព្យសកម្ម ឬតម្លៃដែលបានទូទាត់ចំពោះការផ្ទេរ
បំណុលនៅក្នុងប្រតិបត្តិការធម្មតា រវាងអ្នកចូលរួមក្នុងទីផ្សារ នាការបរិច្ឆេទនៃការវាស់វែង នៅក្នុងទីផ្សារគោល
ឬក្នុងករណីមិនមានទីផ្សារគោល គឺយកទីផ្សារដែលមានអត្ថប្រយោជន៍បំផុត ដែលក្រុមហ៊ុនអាចកំណត់រក
បាននៅកាលបរិច្ឆេទនៃការវាស់វែងនោះ។ តម្លៃសមស្របរបស់បំណុល ឆ្លុះបញ្ចាំងពីហានិភ័យនៃការមិនអនុវត្ត
កាតព្វកិច្ច។

ក្រុមហ៊ុនវាស់វែងតម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ ដោយប្រើសម្រង់តម្លៃនៅក្នុងទីផ្សារសកម្ម
របស់ឧបករណ៍នោះ ប្រសិនបើមាន។ ទីផ្សារមួយចាត់ទុកជាទីផ្សារសកម្ម ប្រសិនបើប្រតិបត្តិការរបស់
ទ្រព្យសកម្ម ឬបំណុល កើតឡើងញឹកញាប់ ហើយទំហំប្រតិបត្តិការមានភាពគ្រប់គ្រាន់ក្នុងការផ្តល់ព័ត៌មាន
តម្លៃជារៀងរាល់ថ្ងៃ។

ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

28. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ខ. ឧបករណ៍ហិរញ្ញវត្ថុ (ត)

(៧) ការវាស់វែងតម្លៃសមស្រប (ត)

ប្រសិនបើពុំមានសម្រង់តម្លៃនៅក្នុងទីផ្សារសកម្មទេ នោះក្រុមហ៊ុនត្រូវប្រើបច្ចេកទេសវាយតម្លៃណាដែលអាចប្រើប្រាស់ទិន្នន័យដែលអាចអង្កេតបានជាអតិបរមា និងកាត់បន្ថយនូវការប្រើប្រាស់ទិន្នន័យដែលមិនអាចអង្កេតបាន។ បច្ចេកទេសវាយតម្លៃដែលបានជ្រើសរើស ត្រូវរួមបញ្ចូលនូវកត្តាទាំងអស់ដែលអ្នកចូលរួមក្នុងទីផ្សារនឹងពិចារណានៅក្នុងការកំណត់តម្លៃ។

ភស្តុតាងដ៏ល្អបំផុតសម្រាប់តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ នៅពេលទទួលស្គាល់ជាលើកដំបូង ជាទូទៅគឺជាតម្លៃប្រតិបត្តិការ មានន័យថា ជាតម្លៃសមស្របនៃផលតបស្នងបានផ្តល់ឲ្យ ឬបានទទួល។ ប្រសិនបើ ក្រុមហ៊ុនកំណត់ថា តម្លៃសមស្របនៅពេលទទួលស្គាល់ជាលើកដំបូង ខុសពីតម្លៃប្រតិបត្តិការ ហើយតម្លៃសមស្របនេះពុំមានភស្តុតាងមកបញ្ជាក់ តាមរយៈសម្រង់តម្លៃក្នុងទីផ្សារសកម្មចំពោះទ្រព្យសកម្ម ឬបំណុលដែលស្រដៀងគ្នា ឬក៏តាមរយៈបច្ចេកទេសវាយតម្លៃ ដោយប្រើប្រាស់តែទិន្នន័យទីផ្សារដែលអាចអង្កេតបាន ដូច្នេះឧបករណ៍ហិរញ្ញវត្ថុត្រូវវាស់វែងជាលើកដំបូងតាមតម្លៃសមស្រប ដោយកែតម្រូវតាមរយៈការពន្យារនូវភាពខុសគ្នារវាងតម្លៃសមស្របនៅពេលទទួលស្គាល់ជាលើកដំបូង និងតម្លៃប្រតិបត្តិការ។ នាពេលបន្តបន្ទាប់ ភាពខុសគ្នានោះគឺត្រូវទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត ផ្អែកលើមូលដ្ឋានសមរម្យទៅតាមអាយុកាលរបស់ឧបករណ៍នោះ ក៏ប៉ុន្តែមិនឲ្យយូរជាងការវាយតម្លៃតាមរយៈទិន្នន័យទីផ្សារដែលអាចអង្កេតបាន ឬនៅពេលបញ្ចប់ប្រតិបត្តិការនោះទេ។

ក្រុមហ៊ុនទទួលស្គាល់ការផ្ទេររវាងកម្រិតនៃឋានានុក្រមតម្លៃសមស្រប នៅចុងការិយបរិច្ឆេទរបាយការណ៍អំឡុងពេលដែលការផ្លាស់ប្តូរបានកើតឡើង។

(៧) ការកំណត់អត្តសញ្ញាណ និងការវាស់វែងឱនភាពនៃតម្លៃ

ភស្តុតាងដែលបញ្ជាក់ថាមានឱនភាពនៃតម្លៃ

នៅកាលបរិច្ឆេទរបាយការណ៍នីមួយៗ ក្រុមហ៊ុនវាយតម្លៃថា តើមានភស្តុតាងដែលបញ្ជាក់ថាទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកត់ត្រាតាមថ្លៃដើម ឬរំលស់ថ្លៃដើម។ ទ្រព្យសកម្មហិរញ្ញវត្ថុ ឬក្រុមនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃ នៅពេលដែលមានភស្តុតាងបញ្ជាក់ថា មានព្រឹត្តិការណ៍ខាតបង់មួយ ឬច្រើនបានកើតឡើងបន្ទាប់ពីការទទួលស្គាល់ទ្រព្យសកម្មជាលើកដំបូង ហើយដែលនាំឲ្យមានផលប៉ះពាល់ជាអវិជ្ជមានទៅលើលំហូរទឹកប្រាក់នាពេលអនាគតនៃទ្រព្យសកម្ម ដែលអាចប៉ាន់ស្មានដោយភាពជឿជាក់បាន។

ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

28. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ខ. ឧបករណ៍ហិរញ្ញវត្ថុ (ត)

(៧) ការកំណត់អត្តសញ្ញាណ និងការវាស់វែងឱនភាពនៃតម្លៃ

ភស្តុតាងដែលបញ្ជាក់ថាមានឱនភាពនៃតម្លៃ

ភស្តុតាងដែលបញ្ជាក់ថាទ្រព្យសកម្មហិរញ្ញវត្ថុមានឱនភាពនៃតម្លៃរួមមាន៖

- ការលំបាកផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំងរបស់អតិថិជន ឬអ្នកបោះផ្សាយ
- ការខកខានមិនបានសង ឬហួសកាលកំណត់សងរបស់អតិថិជន
- ការរៀបចំឡើងវិញលើលក្ខខណ្ឌនៃឥណទាន ឬបុរេប្រទាន ដែលក្រុមហ៊ុនមិនបានពិចារណា
- សញ្ញាណដែលបញ្ជាក់ថាអតិថិជន ឬអ្នកបោះផ្សាយ ទំនងនឹងជួបប្រទះការក្ស័យធន
- ការបាត់បង់ទីផ្សារសកម្មសម្រាប់មូលបត្រ ឬ
- ទិន្នន័យដែលអាចអង្កេតបានពាក់ព័ន្ធនឹងក្រុមនៃទ្រព្យសកម្ម ដូចជាការផ្លាស់ប្តូរអវិជ្ជមានក្នុងស្ថានភាពនៃការទូទាត់របស់អតិថិជន ឬអ្នកបោះផ្សាយជាក្រុម ឬលក្ខខណ្ឌសេដ្ឋកិច្ចដែលទាក់ទងនឹងការខកខានមិនបានសងជាក្រុម។

ការវាយតម្លៃជាលក្ខណៈទោល និងជាក្រុម

រាល់ទ្រព្យសកម្មដែលមានលក្ខណៈទោលជាសាធារណៈ ត្រូវបានវាយតម្លៃជាលក្ខណៈទោលសម្រាប់ឱនភាពនៃតម្លៃ។

ការវាយតម្លៃជាលក្ខណៈទោលដែលត្រូវបានរកឃើញថាមានឱនភាពនៃតម្លៃជាពិសេស ត្រូវបានវាយតម្លៃជាក្រុមសម្រាប់ឱនភាពនៃតម្លៃដែលបានកើតឡើង ប៉ុន្តែមិនទាន់ទទួលស្គាល់នៅឡើយ។

សមាសធាតុទោលនៃសំវិធានធនសរុបសម្រាប់ឱនភាពនៃតម្លៃ ត្រូវបានអនុវត្តចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលបានវាយតម្លៃជាលក្ខណៈទោលនៃឱនភាពនៃតម្លៃ ហើយត្រូវបានរកឃើញថាមានឱនភាពនៃតម្លៃទោលនិងផ្អែកតាមការប៉ាន់ស្មានដ៏ប្រសើរបំផុតរបស់អ្នកគ្រប់គ្រងលើតម្លៃបច្ចុប្បន្ននៃលំហូរទឹកប្រាក់ ដែលរំពឹងថានឹងទទួលបាន។ ក្នុងការប៉ាន់ស្មានលំហូរទឹកប្រាក់ទាំងនេះ អ្នកគ្រប់គ្រងធ្វើការវិនិច្ឆ័យអំពីស្ថានភាពហិរញ្ញវត្ថុរបស់កូនបំណុល និងតម្លៃសុទ្ធដែលអាចលក់បានចំពោះទ្រព្យបញ្ចាំណាមួយ។ ទ្រព្យសកម្មដែលមានឱនភាពនៃតម្លៃនីមួយៗ ត្រូវបានវាយតម្លៃលើគុណសម្បត្តិរបស់វា ហើយយុទ្ធសាស្ត្រគណនា និងការប៉ាន់ស្មានលំហូរទឹកប្រាក់ដែលអាចប្រមូលបានមកវិញ ត្រូវបានអនុម័តឯកភាពដោយអ្នកគ្រប់គ្រង។

ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

28. គោលនយោបាយគណនេយ្យសំខាន់ៗ(ត)

ខ. ឧបករណ៍ហិរញ្ញវត្ថុ (ត)

(៧) ការកំណត់អត្តសញ្ញាណ និងការវាស់វែងឱនភាពនៃតម្លៃ (ត)

ការវាយតម្លៃជាលក្ខណៈទោល និងជាក្រុម (ត)

សមាសធាតុជាក្រុមនៃសំវិធានធនសរុបត្រូវបានបង្កើតឡើងសម្រាប់៖

- ក្រុមនៃឥណទានដែលមានលក្ខណៈដូចគ្នា ហើយមិនត្រូវបានចាត់ទុកថាជាលក្ខណៈទោលសារវន្ត និង
- ក្រុមនៃទ្រព្យសកម្មដែលមានលក្ខណៈទោលជាសារវន្ត ប៉ុន្តែមិនត្រូវបានរកឃើញថាមានឱនភាពនៃតម្លៃទោលនោះទេ។

សំវិធានធនជាក្រុម សម្រាប់ក្រុមនៃឥណទានត្រូវទទួលបានលក្ខណៈដូចគ្នា ត្រូវបានបង្កើតឡើងដោយប្រើវិធីសាស្ត្រស្ថិតិ ដូចជាវិធីសាស្ត្រអត្រាវិលជុំ ឬសម្រាប់ផលប៉ះពាល់ដែលមិនមានព័ត៌មានគ្រប់គ្រាន់វិធីសាស្ត្រផ្អែកលើបទពិសោធន៍អត្រាបាត់បង់ប្រវត្តិសាស្ត្រ។

ក្នុងការវាយតម្លៃសំវិធានធនលើការខាតបង់ជាក្រុម អ្នកគ្រប់គ្រងបានពិចារណាលើកត្តាមួយចំនួនដូចជាគុណភាពឥណទាន ទំហំផលប៉ះពាល់ ការប្រមូលផ្តុំ និងកត្តាសេដ្ឋកិច្ចជាដើម។ ដើម្បីប៉ាន់ប្រមាណនូវតម្លៃការសំវិធានធន ការសន្មតត្រូវបានធ្វើឡើងដើម្បីកំណត់ពីលក្ខណៈនៃការខាតបង់ ដែលត្រូវបានយកគំរូតាម និងការកំណត់ទិន្នន័យប៉ារ៉ាម៉ែត្រតាមតម្រូវការ ដោយផ្អែកលើបទពិសោធន៍ប្រវត្តិសាស្ត្រ និងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន។ ភាពត្រឹមត្រូវនៃសំវិធានធន អាស្រ័យលើការសន្មតនូវគំរូ និងប៉ារ៉ាម៉ែត្រដែលត្រូវបានប្រើប្រាស់ក្នុងការកំណត់សំវិធានធនជាក្រុម។

ការវាស់វែង

ការខាតបង់ឱនភាពនៃតម្លៃលើទ្រព្យសកម្មដែលបានវាស់វែងតាមរំលស់ថ្លៃដើម ត្រូវបានគណនាដោយភាពខុសគ្នារវាងតម្លៃយោង និងតម្លៃបច្ចុប្បន្ននៃលំហូរទឹកប្រាក់ដែលបានប៉ាន់ស្មាននាពេលអនាគត ដែលបានធ្វើអប្បបរមាតាមអត្រាការប្រាក់ប្រសិទ្ធភាពដើមរបស់ទ្រព្យសកម្ម។

ការទទួលបានមកវិញ និងការលុបចោលឱនភាពនៃតម្លៃ

ប្រសិនបើក្នុងរយៈពេលបន្ទាប់ ចំនួននៃការខាតបង់លើឱនភាពនៃតម្លៃមានការថយចុះ ហើយការថយចុះនោះអាចទាក់ទងទៅនឹងព្រឹត្តិការណ៍ដែលកើតឡើងបន្ទាប់ពីឱនភាពនៃតម្លៃត្រូវបានទទួលស្គាល់ ក្រុមហ៊ុនត្រូវធ្វើការកែប្រែលើការខាតបង់ឱនភាពនៃតម្លៃដែលបានទទួលស្គាល់ពីមុនដោយផ្ទាល់ ឬដោយការធ្វើនិយ័តភាពចំពោះគណនីសំវិធានធន។

ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

28. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ខ. ឧបករណ៍ហិរញ្ញវត្ថុ (ត)

(៧) ការកំណត់អត្តសញ្ញាណ និងការវាស់វែងឱនភាពនៃតម្លៃ (ត)

ការទទួលបានមកវិញ និងការលុបចោលឱនភាពនៃតម្លៃ (ត)

ការទទួលបានមកវិញ នឹងមិនបណ្តាលឲ្យមានចំនួនតម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុ (ក្រោយកាត់កងគណនីសំវិធានធន) លើសពីចំនួនតម្លៃយោងដែលមានឱនភាពនៃតម្លៃ ដែលមិនបានទទួលស្គាល់ពីមុននោះទេ។ ក្រុមហ៊ុន ត្រូវទទួលស្គាល់ចំនួនទឹកប្រាក់ដែលទទួលបានមកវិញ ក្នុងរបាយការណ៍ចំណេញ ឬខាតភ្លាមៗ។

ក្រុមហ៊ុន លុបចោលឥណទានផ្នែកខ្លះ ឬទាំងស្រុង និងសំវិធានធនពាក់ព័ន្ធ សម្រាប់ការខាតបង់លើឱនភាពនៃតម្លៃ នៅពេលដែលអ្នកគ្រប់គ្រងកំណត់ថាមិនមានលទ្ធភាពជាក់លាក់ក្នុងការប្រមូលបានមកវិញ។

គ. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមានសាច់ប្រាក់ និងសមតុល្យនៅធនាគារ ប្រាក់បញ្ញើ និងការវិនិយោគរយៈពេលខ្លី ដែលមានកាលស្ថាននៅពេលតម្កល់ដំបូងមានរយៈពេល ៣ខែ ឬតិចជាង ដែលអាចប្តូរជាសាច់ប្រាក់ពេលណាដែលបាន ដោយមានហានិភ័យតិចតួចចំពោះការផ្លាស់ប្តូរតម្លៃ និងត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនក្នុងការគ្រប់គ្រងកិច្ចសន្យារយៈពេលខ្លីរបស់ខ្លួន។

សាច់ប្រាក់ និងសាច់ប្រាក់សមមូល ត្រូវបានវាស់វែងតាមរំលស់ថ្លៃដើមដោយប្រើប្រាស់វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាពនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

ឃ. សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា

ប្រាក់តម្កល់នៅធនាគារ ត្រូវបានវាស់វែងតាមរំលស់ថ្លៃដើមដោយប្រើប្រាស់វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាពនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

ង. ប្រាក់តម្កល់តាមច្បាប់

ប្រាក់តម្កល់តាមច្បាប់ សំដៅលើប្រាក់តម្កល់ធានាលើដើមទុនដែលត្រូវបានរក្សាទុកនៅធនាគារជាតិនៃកម្ពុជាដោយអនុលោមតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានកំណត់ជាភាគរយនៃដើមទុនអប្បបរមា ដែលតម្រូវដោយធនាគារជាតិនៃកម្ពុជា។ ប្រាក់តម្កល់តាមច្បាប់មិនអាចប្រើប្រាស់ជាហិរញ្ញប្បទាន សម្រាប់ប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុនទេ ដូច្នេះវាមិនត្រូវបានចាត់ទុកជាផ្នែកមួយនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូលសម្រាប់គោលបំណងនៃរបាយការណ៍លំហូរទឹកប្រាក់ឡើយ។

ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

28. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ង. ប្រាក់តម្កល់តាមច្បាប់ (ត)

ប្រាក់តម្កល់តាមច្បាប់ ត្រូវបានកត់ត្រាតាមរំលស់ថ្លៃដើមដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាពនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

ច. ឥណទានផ្តល់ដល់អតិថិជន

ឥណទានផ្តល់ដល់អតិថិជន គឺជាទ្រព្យសកម្មហិរញ្ញវត្ថុអនិស្សន្ទដែលអាចទូទាត់បានតាមលក្ខណៈថេរ ឬអាចកំណត់បាន ដែលមិនមែនជាសម្រុងតម្លៃពីទីផ្សារសកម្ម ហើយក្រុមហ៊ុនមិនមានបំណងលក់នៅក្នុងពេលបច្ចុប្បន្ន ឬនៅពេលខាងមុខនោះទេ។

ឥណទានផ្តល់ដល់អតិថិជន ត្រូវបានវាស់វែងលើកំរិតបង់តាមតម្លៃសមស្រប បូកចំណាយប្រតិបត្តិការដែលកើតឡើងដោយផ្ទាល់ ហើយនាពេលបន្ទាប់ ត្រូវកត់ត្រាតាមរំលស់ថ្លៃដើម ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

ឆ. ទ្រព្យសកម្មផ្សេងៗ

ទ្រព្យសកម្មផ្សេងៗទៀត ត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាពនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

ជ. ទ្រព្យ និងបរិក្ខារ

ផ្នែកនៃទ្រព្យ និងបរិក្ខារ ត្រូវបានកត់ត្រាតាមថ្លៃដើម ដករំលស់បង្គរ និងការខាតបង់ឱនភាពនៃតម្លៃបង្គរ ប្រសិនបើមាន។ នៅពេលដែលផ្នែកនៃទ្រព្យ និងបរិក្ខារ មានអាយុកាលប្រើប្រាស់ខុសៗគ្នា ផ្នែកទាំងនោះត្រូវបានចាត់ទុកជាផ្នែកផ្សេងគ្នានៃទ្រព្យ និងបរិក្ខារ។

រំលស់លើទ្រព្យ និងបរិក្ខារ ត្រូវបានទទួលស្គាល់ជាចំណាយនៅក្នុងរបាយការណ៍ចំណេញ ឬខាតលើមូលដ្ឋានរំលស់ថេរតាមអាយុកាលប្រើប្រាស់ប៉ាន់ស្មានរបស់ទ្រព្យសកម្មនីមួយៗ ដូចខាងក្រោម៖

អាយុកាលប្រើប្រាស់

ការកែលម្អទ្រព្យជួល	4ឆ្នាំ
បរិក្ខារការិយាល័យ	4ឆ្នាំ
បរិក្ខារកុំព្យូទ័រ និងព័ត៌មានវិទ្យា	4ឆ្នាំ
យានយន្ត	4ឆ្នាំ

ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

28. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ជ. ទ្រព្យ និងបរិក្ខារ (ត)

ចំណាយបន្តបន្ទាប់ដែលពាក់ព័ន្ធទៅនឹងផ្នែកមួយនៃទ្រព្យ និងបរិក្ខារ ដែលបានទទួលស្គាល់រួចមកហើយ ត្រូវបានបូកបញ្ចូលទៅក្នុងតម្លៃយោងនៃផ្នែកនោះ ប្រសិនបើអាចមានលទ្ធភាពផ្តល់នូវអត្ថប្រយោជន៍សេដ្ឋកិច្ច នាពេលអនាគតដល់ក្រុមហ៊ុនលើសពីស្តង់ដារដើម។ រាល់ចំណាយបន្តបន្ទាប់ផ្សេងៗទៀត ត្រូវបានទទួលស្គាល់ជាចំណាយនៅក្នុងការិយបរិច្ឆេទដែលបានកើតឡើង។

ចំណេញ ឬខាតពីការលក់ប្រើប្រាស់ ឬការលក់ចេញផ្នែកនៃទ្រព្យ និងបរិក្ខារណាមួយត្រូវបានកំណត់ដោយ ភាពខុសគ្នារវាងសាច់ប្រាក់ទទួលបានពីការលក់ និងតម្លៃយោងនៃផ្នែកនោះ ហើយត្រូវបានទទួលស្គាល់នៅ ក្នុងរបាយការណ៍ចំណេញ ឬខាត នៅពេលដែលលក់ប្រើប្រាស់ ឬលក់ចេញ។

ទ្រព្យ និងបរិក្ខារ ដែលបានដករំលស់អស់ហើយ ត្រូវបានរក្សាទុកក្នុងរបាយការណ៍ហិរញ្ញវត្ថុរហូតដល់ពេល ដែលទ្រព្យ និងបរិក្ខារទាំងនោះត្រូវបានលក់ចេញ ឬលុបចោល។

ឈ. ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបី ដែលមានកុំព្យូទ័រសូហ្វវែរ ត្រូវបានវាស់វែងតាមថ្លៃដើម ដករំលស់បង្គរ និងការខាតបង់ ឱនភាពនៃតម្លៃបង្គរ ប្រសិនបើមាន។ ទ្រព្យសកម្មអរូបី ត្រូវបានរំលស់តាមអត្រា ផ្អែកតាមកិច្ចសន្យាមគ្គុទ្ទេសក៍ដែល មានអាយុកាលជាក់លាក់ និងតាមអត្រា 10%ក្នុងមួយឆ្នាំ សម្រាប់កិច្ចសន្យាដែលមិនមានអាយុកាលជាក់លាក់ ដោយប្រើប្រាស់វិធីសាស្ត្ររំលស់ថេរ។

ថ្លៃដើមដែលបានកើតឡើងក្នុងការរៀបចំផែនការ ឬវាយតម្លៃសំណើសូហ្វវែរ ឬក្នុងការថែទាំប្រព័ន្ធបន្ទាប់ពី ដាក់ឱ្យដំណើរការ មិនត្រូវបានទទួលស្គាល់ទេ។

វិធីសាស្ត្ររំលស់ អាយុកាលប្រើប្រាស់ និងតម្លៃកាកសំណល់ ត្រូវបានវាយតម្លៃនៅរាល់កាលបរិច្ឆេទរបាយការណ៍ នីមួយៗ និងធ្វើនិយ័តភាពប្រសិនបើសមស្រប។

ញ. ឱនភាពនៃតម្លៃនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

តម្លៃយោងនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុរបស់ក្រុមហ៊ុន (ក្រៅពីពន្ធពន្យារជាទ្រព្យសកម្ម) ត្រូវបានត្រួតពិនិត្យ ឡើងវិញនៅរាល់កាលបរិច្ឆេទរបាយការណ៍នីមួយៗ ដើម្បីកំណត់ថាតើមានសញ្ញាណាមួយដែលបង្ហាញថា ទ្រព្យសកម្មទាំងនោះមានឱនភាពនៃតម្លៃ។ ប្រសិនបើមានសញ្ញាណោះកើតឡើង ការប៉ាន់ស្មានលើតម្លៃ ដែលអាចប្រមូលបានមកវិញរបស់ទ្រព្យសកម្មត្រូវបានធ្វើឡើង។

ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

28. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ញ. ឱនភាពនៃតម្លៃនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ (ត)

តម្លៃដែលអាចប្រមូលមកវិញបានរបស់ទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ គឺជាតម្លៃដែលធំជាងរវាងតម្លៃប្រើប្រាស់ និងតម្លៃសមស្រប ដកចំណាយដើម្បីលក់ចេញ។ ក្នុងការប៉ាន់ប្រមាណតម្លៃប្រើប្រាស់ ការប៉ាន់ស្មានលំហូរទឹកប្រាក់នាពេលអនាគត ត្រូវបានធ្វើអប្បបរមាកត់តម្លៃបច្ចុប្បន្ន ដោយប្រើអត្រាការប្រាក់មុនបង់ពន្ធដែលឆ្លុះបញ្ចាំងការប៉ាន់ប្រមាណតម្លៃពេលវេលាក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់សម្រាប់ទ្រព្យសកម្មទាំងនោះ។ សម្រាប់គោលបំណងនៃការធ្វើតេស្តលើឱនភាពនៃតម្លៃ ទ្រព្យសកម្មត្រូវបានដាក់បញ្ចូលគ្នាជាក្រុមតូចៗ ដែលអាចបង្កើតសាច់ប្រាក់បានពីការបន្តការប្រើប្រាស់ ដោយមិនពឹងផ្អែកខ្លាំងលើលំហូរទឹកប្រាក់នៃទ្រព្យសកម្មផ្សេងៗ ឬក្រុមនៃទ្រព្យសកម្ម (ឯកតាបង្កើតសាច់ប្រាក់)។

ការខាតបង់ឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់ប្រសិនបើតម្លៃយោងរបស់ទ្រព្យសកម្មមួយ ឬឯកតាបង្កើតសាច់ប្រាក់ មានចំនួនលើសពីតម្លៃដែលប៉ាន់ស្មានថាអាចប្រមូលមកបានវិញ។ ការខាតបង់ឱនភាពនៃតម្លៃត្រូវបានទទួលស្គាល់ជាក្នុងរបាយការណ៍ចំណេញ ឬខាត។

ដ. ប្រាក់កម្ចី អនុបំណុល និងបំណុលផ្សេងៗ

ប្រាក់កម្ចី អនុបំណុល និងបំណុលផ្សេងៗ ត្រូវបានកត់ត្រាតាមរំលស់ថ្លៃដើម ដោយប្រើប្រាស់វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាពនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

ឋ. សំវិធានធន

សំវិធានធនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅពេលដែលក្រុមហ៊ុនមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោលនាពេលបច្ចុប្បន្ន ដែលជាលទ្ធផលនៃព្រឹត្តិការណ៍កន្លងផុតទៅ ហើយវាមានលទ្ធភាពដែលតម្រូវឲ្យមានលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច ក្នុងការបំពេញកាតព្វកិច្ចនោះ។ ប្រសិនបើផលប៉ះពាល់មានលក្ខណៈជាសារវន្ត សំវិធានធនត្រូវបានកំណត់ដោយអប្បបរមាលំហូរទឹកប្រាក់ដែលរំពឹងថានឹងត្រូវទូទាត់នាពេលអនាគត ដោយប្រើអត្រាមុនបង់ពន្ធដែលឆ្លុះបញ្ចាំងពីការប៉ាន់ស្មាននៃតម្លៃពេលវេលា ក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់ចំពោះបំណុលទាំងនោះ។ អប្បបរមានៅសល់ត្រូវបានទទួលស្គាល់ជាចំណាយហិរញ្ញប្បទាន។

ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

28. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ខ. អត្ថប្រយោជន៍និយោជិត

(i) អត្ថប្រយោជន៍និយោជិតរយៈពេលខ្លី

អត្ថប្រយោជន៍និយោជិតរយៈពេលខ្លី ត្រូវបានចំណាយនៅពេលដែលសេវាកម្មត្រូវបានផ្តល់ជូន។ ចំនួនដែលរំពឹងទុកថានឹងត្រូវចំណាយ ត្រូវបានទទួលស្គាល់ជាបំណុល ប្រសិនបើក្រុមហ៊ុនមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោលនាពេលបច្ចុប្បន្ន ក្នុងការទូទាត់ចំណាយ ដែលជាលទ្ធផលនៃការងារដែលបានបំពេញរួចមកហើយដោយនិយោជិត ហើយកាតព្វកិច្ចនោះអាចធ្វើការប៉ាន់ស្មានបានដោយភាពជឿជាក់។

(ii) អត្ថប្រយោជន៍និយោជិតរយៈពេលវែង

កាតព្វកិច្ចសុទ្ធរបស់ក្រុមហ៊ុន ទាក់ទងនឹងអត្ថប្រយោជន៍រយៈពេលវែងរបស់បុគ្គលិកគឺ ចំនួនទឹកប្រាក់នៃអត្ថប្រយោជន៍ដែលបុគ្គលិកទទួលបានពីការផ្តល់សេវាកម្មរបស់ខ្លួន ក្នុងអំឡុងពេលបច្ចុប្បន្ន និងរយៈពេលមុនៗ។ អត្ថប្រយោជន៍នេះ ត្រូវបានធ្វើអប្បបរមាដើម្បីកំណត់តម្លៃបច្ចុប្បន្ន។ ការវាស់វែងឡើងវិញត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍លទ្ធផលលម្អិតក្នុងអំឡុងពេលដែលបានកើតឡើង។

ល. ដើមទុន

ថ្លៃដើមផ្ទាល់ដែលទាក់ទងនឹងការបោះផ្សាយឧបករណ៍មូលធន ត្រូវបានទទួលស្គាល់ជាការកាត់កងចេញពីឧបករណ៍មូលធនដែលបានវាស់វែងលើកដំបូង។

ណ. ទុនបម្រុងតាមបទប្បញ្ញត្តិ

ទុនបម្រុងតាមបទប្បញ្ញត្តិ ត្រូវបានបង្កើតឡើងសម្រាប់ភាពខុសគ្នានៃសំវិធានធន រវាងឥណទានមានឱនភាពនៃតម្លៃ ដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម និងសំវិធានធនតាមបទប្បញ្ញត្តិស្របតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ ធ៧-០១៧-៣៤៤ ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ និងសារាចរណែនាំ លេខ ធ៧-០១៨-០០១ ស.រ.ច.ណ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើឱនភាពនៃតម្លៃ សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

28. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ណ. ទុនបម្រុងតាមបទប្បញ្ញត្តិ (ត)

យោងតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា រាល់ឥណទានផ្តល់ដល់អតិថិជន ត្រូវធ្វើចំណាត់ថ្នាក់តាមសមត្ថភាពសងរបស់អ្នកខ្ចី និងចំនួនថ្ងៃដែលហួសកំណត់ដូចខាងក្រោម៖

ចំណាត់ថ្នាក់	ចំនួនថ្ងៃដែលហួសកាលកំណត់សង	អត្រាសំវិធានធន
ឥណទានរយៈពេលខ្លី (តិចជាង ឬស្មើមួយឆ្នាំ)៖		
ឥណទានធម្មតា/ស្តង់ដារ	<15ថ្ងៃ	1%
ឥណទានឃ្លាំមើល	15ថ្ងៃ ដល់ 30ថ្ងៃ	3%
ឥណទានក្រោមស្តង់ដារ	31ថ្ងៃ ដល់ 60ថ្ងៃ	20%
ឥណទានជាប់សង្ស័យ	61ថ្ងៃ ដល់ 90ថ្ងៃ	50%
ឥណទានបាត់បង់	≥ 91ថ្ងៃ	100%
ឥណទានរយៈពេលវែង (ច្រើនជាងមួយឆ្នាំ)៖		
ឥណទានធម្មតា/ស្តង់ដារ	< 30ថ្ងៃ	1%
ឥណទានឃ្លាំមើល	≥ 30ថ្ងៃ ដល់ 89ថ្ងៃ	3%
ឥណទានក្រោមស្តង់ដារ	≥ 90ថ្ងៃ ដល់ 179ថ្ងៃ	20%
ឥណទានជាប់សង្ស័យ	≥ 180ថ្ងៃ ដល់ 359ថ្ងៃ	50%
ឥណទានបាត់បង់	ច្រើនជាង 359ថ្ងៃ	100%

ដោយអនុលោមតាមប្រកាស ក្រុមហ៊ុនត្រូវប្រៀបធៀបសំវិធានធន ដែលគណនាតាមតម្រូវការខាងលើ ជាមួយនឹងសំវិធានធន ដែលគណនាតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម៖

- ក្នុងករណីដែលសំវិធានធនតាមបទប្បញ្ញត្តិទាបជាង នោះក្រុមហ៊ុនត្រូវកត់ត្រាសំវិធានធន អនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម និង
- ក្នុងករណីដែលសំវិធានធនតាមបទប្បញ្ញត្តិខ្ពស់ជាង នោះក្រុមហ៊ុនត្រូវកត់ត្រាសំវិធានធន ដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម និងផ្ទេរចំនួនលម្អៀងនោះពីប្រាក់ចំណេញរក្សាទុកទៅទុនបម្រុងតាមបទប្បញ្ញត្តិ នៅក្នុងគណនីមូលធន។

ទុនបម្រុងតាមបទប្បញ្ញត្តិ មិនមែនជាផ្នែកដែលត្រូវបានរួមបញ្ចូលក្នុងការគណនានៃទ្រព្យសកម្មរបស់ក្រុមហ៊ុនឡើយ។

ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

28. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ណ. ទុនបម្រុងតាមបទប្បញ្ញត្តិ (ត)

នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជា បានចេញលិខិត តម្រូវឲ្យគ្រប់ក្រុមហ៊ុន និងគ្រឹះស្ថានហិរញ្ញវត្ថុ ទាំងអស់គណនាសវិធានធនតាមបទប្បញ្ញត្តិ ដោយប្រើប្រាស់តម្លៃយោងដុល (ដែលក្នុងនោះរួមបញ្ចូលទាំង ការប្រាក់បង្គរផងដែរ) គុណនឹងអត្រាសវិធានធនដែលបានកំណត់តាមបទប្បញ្ញត្តិនៃចំណាត់ថ្នាក់ ឥណទាន និងបុរេប្រទាននីមួយៗ។ តម្រូវការនៅក្នុងលិខិតនេះត្រូវអនុវត្ត សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

យោងតាមប្រកាសរបស់ធនាគារជាតិ លេខ ធ៧.០២៤.០០១ ស. រ. ធ. ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ស្តីពីការ រៀបចំឥណទានឡើងវិញ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុត្រូវបានអនុញ្ញាតឲ្យរៀបចំឥណទានឡើងវិញជូន អតិថិជន ដោយអនុវត្តលក្ខខណ្ឌដូចខាងក្រោម៖

- (i) គ្រឹះស្ថានអាចរៀបចំឥណទានឡើងវិញជូនអតិថិជនបានចំនួន ពីរដង ដោយអាចរក្សាចំណាត់ថ្នាក់ដែល និងមិនចាំបាច់ធ្វើសវិធានធនបន្ថែម។
- (ii) គ្រឹះស្ថានអាចអនុវត្តការដំឡើងចំណាត់ថ្នាក់ឥណទាន រៀបចំឡើងវិញក្នុងអំឡុងពេលអនុគ្រោះនេះ លើកដំបូងពីមួយកម្រិតទៅមួយកម្រិត បន្ទាប់ពីអតិថិជនបានបំពេញកាតព្វកិច្ចទូទាត់សងបន្តបន្ទាប់រយៈ ពេលយ៉ាងតិច ៣(បី) ខែចំពោះឥណទានដែលមានការទូទាត់សងប្រាក់ដើម និង/ឬ ការប្រាក់ប្រចាំខែ។ បន្ទាប់មក គ្រឹះស្ថានអាចស្តារចំណាត់ថ្នាក់ឥណទានល្អជាងមុនពីមួយកម្រិតទៅមួយកម្រិតទៀត ដោយ គោរពតាមគោលការណ៍ចំនួនថ្ងៃហួសកាលកំណត់សងនៃការទម្លាក់ចំណាត់ថ្នាក់ឥណទាន។ ការធ្វើការ ដំឡើងចំណាត់ថ្នាក់ឥណទានត្រូវអនុវត្តតាមលក្ខខណ្ឌដែលមានចែងជាក់លាក់នៅក្នុងប្រកាស។

ប្រកាសនេះអនុញ្ញាតឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរៀបចំឡើងវិញនូវប្រាក់កម្ចីរបស់ពួកគេដល់អតិថិជន ដោយមិនចាំបាច់មានសវិធានធនបន្ថែមដែលមានសុពលភាពរហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២៥។ ក្រុមហ៊ុន កំពុងអនុវត្តលក្ខខណ្ឌនៅក្នុងប្រកាសនេះក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់ការិយបរិច្ឆេទដែលបាន បញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

គ. ការប្រាក់

ចំណូលពីការប្រាក់ និងចំណាយលើការប្រាក់ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។ វិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព គឺជាវិធីសាស្ត្រនៃការគណនា រំលស់ថ្លៃដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ និងបែងចែកចំណូលពីការប្រាក់ ឬចំណាយលើ ការប្រាក់ទៅតាមរយៈពេលដែលពាក់ព័ន្ធ។

ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

28. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ការប្រាក់ (ត)

អត្រាការប្រាក់ប្រសិទ្ធភាព គឺជាអត្រាដែលអាចធ្វើអប្បបរមាសាច់ប្រាក់ដែលរំពឹងថានឹងទូទាត់ ឬនឹងត្រូវទទួលបាននាពេលអនាគត តាមរយៈអាយុកាលរំពឹងទុករបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ (រយៈពេលខ្លីជាងប្រសិនបើសមស្រប) ទៅតាមយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុនោះ។

នៅពេលគណនាអត្រាការប្រាក់ប្រសិទ្ធភាព ក្រុមហ៊ុនធ្វើការប៉ាន់ស្មានលើលំហូរទឹកប្រាក់នាពេលអនាគតដោយពិចារណាលើលក្ខខណ្ឌទាំងអស់របស់កិច្ចសន្យាឧបករណ៍ហិរញ្ញវត្ថុ ប៉ុន្តែមិនរាប់បញ្ចូលនូវការខាតបង់ឥណទានរំពឹងទុកនាពេលអនាគតនោះទេ។

ការគណនាអត្រាការប្រាក់ប្រសិទ្ធភាព រួមបញ្ចូលនូវថ្លៃដើមប្រតិបត្តិការ និងកម្រៃទាំងអស់ដែលបានបង់ ឬបានទទួល ដែលជាផ្នែកនៃអត្រាការប្រាក់ប្រសិទ្ធភាព។ ថ្លៃដើមប្រតិបត្តិការរួមមាន ការចំណាយបន្ថែមដែលពាក់ព័ន្ធផ្ទាល់ទៅនឹងការទិញ ឬការបោះផ្សាយទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ។

ថ. កម្រៃ និងជើងសា

ចំណូល និងចំណាយកម្រៃ និងជើងសា ដែលជាផ្នែកនៃអត្រាការប្រាក់ប្រសិទ្ធភាពរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានរួមបញ្ចូលទៅក្នុងការវាស់វែងនៃអត្រាការប្រាក់ប្រសិទ្ធភាព។

ចំណូលកម្រៃ និងជើងសាផ្សេងទៀត ត្រូវបានទទួលស្គាល់នៅពេលបានបំពេញសេវាកម្មពាក់ព័ន្ធ។ ប្រសិនបើការសន្យាផ្តល់ឥណទានមិន ត្រូវបានរំពឹងថានឹងមានលទ្ធផលក្នុងការដកប្រាក់ នោះកម្រៃពីការសន្យាផ្តល់ឥណទានពាក់ព័ន្ធ ត្រូវបានទទួលស្គាល់ដោយផ្អែកលើមូលដ្ឋានរំលស់ថេរទៅតាមថេរវលានៃកិច្ចសន្យា។

ចំណាយកម្រៃ និងជើងសាផ្សេងៗ ពាក់ព័ន្ធជាមួយលើកម្រៃប្រតិបត្តិការ និងសេវាកម្ម ត្រូវបានចំណាយនៅពេលសេវាកម្មត្រូវបានទទួល។

ទ. ភតិសន្យា

ភតិសន្យា ត្រូវបានចាត់ថ្នាក់ជាភតិសន្យាហិរញ្ញវត្ថុ នៅពេលដែលលក្ខខណ្ឌនៃភតិសន្យា ផ្ទេររាល់ហានិភ័យ និងអត្ថប្រយោជន៍នៃភាពជាម្ចាស់ទិញទ្រព្យសកម្មដែលបានជួលទាំងអស់ឲ្យស្ថិតនៅក្រោមក្រុមហ៊ុន។ ភតិសន្យាផ្សេងៗទៀត គឺត្រូវបានចាត់ថ្នាក់ជាភតិសន្យាប្រតិបត្តិការ។

ការទូទាត់ភតិសន្យាដែលធ្វើឡើងក្រោមភតិសន្យាប្រតិបត្តិការ ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាតតាមមូលដ្ឋានរំលស់ថេរទៅតាមរយៈពេលនៃការជួល។ ប្រាក់លើកទឹកចិត្តភតិសន្យាដែលបានទទួល ត្រូវបានទទួលស្គាល់ថាជាផ្នែកមួយនៃចំណាយភតិសន្យាសរុបក្នុងរយៈពេលនៃការជួល។

ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

28. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ឆ. ពន្ធលើប្រាក់ចំណេញ

ពន្ធលើប្រាក់ចំណេញ រួមមានពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ និងពន្ធពន្យារ។ វាត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត លើកលែងតែធាតុណាបានទទួលស្គាល់ដោយផ្ទាល់ក្នុងមូលធន ឬនៅក្នុងរបាយការណ៍លទ្ធផលលម្អិតផ្សេងៗ។

(i) ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ

ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ គឺជាពន្ធដែលរំពឹងថាត្រូវទូទាត់ ឬត្រូវទទួលលើប្រាក់ចំណេញ ឬខាតជាប់ពន្ធប្រចាំឆ្នាំ និងនិយ័តភាពលើពន្ធដែលត្រូវទូទាត់ ឬត្រូវទទួលដែលទាក់ទងទៅនឹងការិយបរិច្ឆេទមុនៗ។ ចំនួននៃពន្ធដែលត្រូវទូទាត់ ឬត្រូវទទួលប្រចាំឆ្នាំ គឺជាការប៉ាន់ស្មានដ៏ល្អបំផុតនៃចំនួនពន្ធដែលរំពឹងថានឹងត្រូវទូទាត់ ឬត្រូវទទួល ដែលឆ្លុះបញ្ចាំងពីភាពមិនច្បាស់លាស់ទាក់ទងនឹងពន្ធលើប្រាក់ចំណេញ ប្រសិនបើមាន។ វាត្រូវបានវាស់វែងដោយប្រើអត្រាពន្ធដែលបានអនុម័ត ឬបានអនុម័តជាអាទិ៍នៅកាលបរិច្ឆេទរាយការណ៍។

(ii) ពន្ធពន្យារ

ពន្ធពន្យារ ត្រូវបានទទួលស្គាល់លើភាពខុសគ្នាបណ្តោះអាសន្នរវាងតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលក្នុងគោលបំណងនៃការធ្វើរបាយការណ៍ហិរញ្ញវត្ថុ និងតម្លៃយោងប្រើសម្រាប់ការគិតពន្ធ។

ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានទទួលស្គាល់សម្រាប់ការខាតពន្ធមិនបានប្រើប្រាស់ ឥណទានពន្ធមិនបានប្រើប្រាស់ និងភាពលម្អៀងជាបណ្តោះអាសន្នដែលអាចកាត់កងបាន តែក្នុងករណីអាចនឹងកើតមានឡើងលើប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតដែលអាចប្រើប្រាស់បាន។ ប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត ត្រូវបានកំណត់ដោយផ្អែកលើផែនការអាជីវកម្មរបស់ក្រុមហ៊ុន និងភាពខុសគ្នាបណ្តោះអាសន្នពីចំនួនដែលទទួលបានមកវិញ។ ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានត្រួតពិនិត្យនៅរាល់កាលបរិច្ឆេទរាយការណ៍ ហើយត្រូវបានកាត់បន្ថយក្នុងករណីដែលវាមិនអាចកើតឡើងនូវអត្ថប្រយោជន៍ពន្ធដែលពាក់ព័ន្ធ ដែលអាចនឹងប្រើប្រាស់បាន។

ពន្ធពន្យារជាទ្រព្យសកម្មដែលមិនបានទទួលស្គាល់ ត្រូវបានវាយតម្លៃឡើងវិញនៅកាលបរិច្ឆេទរាយការណ៍នីមួយៗ និងត្រូវបានទទួលស្គាល់តែក្នុងករណីដែលអាចនឹងកើតមានឡើងនូវអត្ថប្រយោជន៍ជាប់ពន្ធនាពេលអនាគតដែលអាចប្រើប្រាស់បាន។

ពន្ធពន្យារ ត្រូវបានកំណត់ដោយប្រើអត្រាពន្ធដែលរំពឹងថានឹងប្រើលើភាពខុសគ្នាបណ្តោះអាសន្ននៅពេលមានការកែប្រែ ដោយប្រើអត្រាពន្ធដែលបានអនុម័ត ឬបានអនុម័តជាអាទិ៍នៅកាលបរិច្ឆេទរាយការណ៍។

ការវាស់វែងពន្ធពន្យារឆ្លុះបញ្ចាំងពីលទ្ធផល ដែលក្រុមហ៊ុនរំពឹងថា (នៅកាលបរិច្ឆេទរាយការណ៍) នឹងទទួលបានមកវិញ ឬការកាត់កងតម្លៃយោងនៃទ្រព្យសកម្ម និងបំណុល។

ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

28. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ឆ. ពន្ធលើប្រាក់ចំណេញ (ត)

(i) ពន្ធពន្យារ (ត)

ពន្ធពន្យារជាទ្រព្យសកម្ម និងពន្ធពន្យារជាបំណុល ត្រូវបានកាត់កង នៅពេលដែលក្រុមហ៊ុនមានសិទ្ធិស្របច្បាប់ ដើម្បីកាត់កងបំណុល និងទ្រព្យសកម្មពន្ធប្រចាំឆ្នាំ ហើយពន្ធពន្យារនោះមានការទាក់ទងទៅនឹងពន្ធលើប្រាក់ចំណេញដែលបានកំណត់ដោយអាជ្ញាធរពន្ធដារតែមួយ ឬផ្សេងៗគ្នា ប៉ុន្តែគេមានបំណងចង់ទូទាត់វាតាមមូលដ្ឋានកាត់កង ឬមានបំណងទទួលស្គាល់ទ្រព្យសកម្ម និងបំណុលពន្ធទាំងនោះក្នុងពេលដំណាលគ្នា។

ន. ស្តង់ដារគណនេយ្យដែលបានចេញផ្សាយ ប៉ុន្តែពុំទាន់ចូលជាធរមាន

នៅខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ (IASB) បានបោះផ្សាយនូវស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ សម្រាប់សហគ្រាសធុនតូច និងមធ្យម (“ស.រ.ទ.ហ.អ. សម្រាប់ ស.ត.ម.”) ជំនាន់ ទីបី ដែលនឹងត្រូវយកមកអនុវត្តដំណាលគ្នានឹងស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម (“ស.រ.ទ.ហ.អ.ក. សម្រាប់ ស.ត.ម.”)។ ស្តង់ដារនេះចូលជាធរមានសម្រាប់ការិយបរិច្ឆេទរបាយការណ៍ប្រចាំឆ្នាំ ដែលចាប់ផ្តើម ឬបន្ទាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧។ ទោះបីជាការអនុវត្តជាមុនត្រូវបានអនុញ្ញាត ក្រុមហ៊ុនអាចជ្រើសរើសការអនុវត្តស្តង់ដារថ្មីនេះចាប់ពីកាលបរិច្ឆេទចូលជាធរមាន។ វិសោធនកម្មនេះបាននាំមកនូវការកែប្រែជាសារវន្តនានាទៅលើផ្នែកគណនេយ្យផ្សេងៗជាច្រើនដើម្បីធ្វើឲ្យ ស.រ.ទ.ហ.អ. សម្រាប់ ស.ត.ម. កាន់តែស្របគ្នាជាងមុនទៅនឹងបច្ចុប្បន្នភាពនៃស្តង់ដារគណនេយ្យស.រ.ទ.ហ.អ.ក។ វិសោធនកម្មសំខាន់ៗរួមមាន ការកែប្រែការបង្ហាញនៃរបាយការណ៍ហិរញ្ញវត្ថុ ការទទួលស្គាល់ប្រាក់ចំណូល ឧបករណ៍ហិរញ្ញវត្ថុ ការរួមបញ្ចូលគ្នា ភតិសន្យា និងការរាយការណ៍ផ្សេងៗទៀត។ គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុនេះ អ្នកគ្រប់គ្រងកំពុងធ្វើការវាយតម្លៃពីសក្តានុពលនៃផលប៉ះពាល់ពីវិសោធនកម្មទាំងនេះមកលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន រួមទាំងនិយ័តភាពចាំបាច់នានា លើគោលនយោបាយគណនេយ្យ ការលាតត្រដាងព័ត៌មាន និងដំណើរការរាយការណ៍ព័ត៌មានហិរញ្ញវត្ថុ។